

ប្រតិបត្តិការ

ក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម

១- រចនាសម្ព័ន្ធគ្រប់គ្រងបេឡាជាតិរបបសន្តិសុខសង្គម.....២

២- ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត.....៣

៣- ពិពណ៌នាការងារពិធីអង្គរសង្គ្រាម នៅខេត្តសៀមរាប.....៤

៤- ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារក្រោមប្រធានបទ "សុវត្ថិភាពនៃការប្រើប្រាស់សារធាតុគីមី នៅកន្លែងធ្វើការ".....៥

៥- វគ្គបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពជំនាញការងារផ្ទៃក្នុងដល់មន្ត្រី និងបុគ្គលិក ប.ស.ស តាមបណ្តាខេត្ត ប្រចាំឆ្នាំ២០១៤.....៦

៦- បទបង្ហាញស្តីពីគោលនយោបាយសន្តិសុខសង្គម ឧទ្ទេសនាដោយ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស).....៧

៧- ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តស្វាយរៀង.....៨

៨- ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកំពង់ឆ្នាំង.....៩

៩- ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកំពង់កែប.....១០

១០- ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកោះកុង.....១១

១១- កិច្ចពិភាក្សាដើម្បីកំណត់ទិន្នន័យ សម្រាប់ការវិភាគអត្រាកាតព្វកិច្ចធានារ៉ាប់រងសុខភាព.....១២

១២- ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ CALLISTO APPAREL (CAMBODIA) Co., LTD.....១៣

១៣- ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ New Wide (Cambodia) Garment Co.,LTD.....១៤

១៤- ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រជិនយី ហ្គាមេន.....១៥

១៥- ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ Winning Dragon Leather Ware (Cambodia) Co.,Ltd.....១៦

១៦- ការចុះអង្កេតខត្តរជីវី នៃជនរងគ្រោះ នៅខណ្ឌដូនពេញ.....១៧

១៧- ការចុះអង្កេតខត្តរជីវី នៃជនរងគ្រោះ នៅខណ្ឌពោធិ៍សែនជ័យ.....១៨

១៨- ការប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ អត្ថប្រយោជន៍របបសន្តិសុខ សង្គម វិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរ Shoe Premier II (Cambodia) Co.,Ltd១៩

១៩- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ TAI EASY INTERNATIONAL CO.LTD ខេត្តពោធិ៍សាត់.....២០

២០- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ CAMBO KOTOP LTD រាជធានីភ្នំពេញ២១

២១- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ JUHUI FOOTWEAR CO.,LTD នៅខេត្តកំពង់ចាម...២២

២២- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង២៣

២៣- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ.....២៤

២៤- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ TAK FOOK (CAMBODIA) Garment LTD ខេត្តកំពង់ឆ្នាំង.....២៥

២៥- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ KANDATEX KNIT INDUSTRAIL CO.LTD នៅខេត្តកំពត២៦

២៦- ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង.....២៧

២៧- សិក្ខាសាលាស្តីពីកិច្ចពិគ្រោះយោបល់ក្នុងការបង្កើតរបបធានារ៉ាប់រងសុខភាព.....២៨

២៨- ការប្រជុំផ្សព្វផ្សាយអប់រំស្តីពីគោលនយោបាយថ្មី និងសេវានៃការផ្តល់ការលិខិតបញ្ជាក់ការងារ.....២៩

២៩- វគ្គបណ្តុះបណ្តាលស្តីពីរបបធានារ៉ាប់រងសុខភាពនៅសាធារណៈរដ្ឋកូរ៉េ.....៣០

៣០- ការស្វែងយល់អំពីរបបធានារ៉ាប់រងសុខភាព របស់មន្ត្រី ប.ស.ស នៅប្រទេសកូរ៉េ.....៣១

៣១- គ្រាប់ធញ្ញជាតិ ដែលមានអត្ថប្រយោជន៍ចំពោះសុខភាព.....៣២

៣២- របបអាហារទាំង៦ជួយប្រឆាំងរោគមហារីកពោះវៀនធំ៣៣

៣៣- ទស្សនៈគួរពិចារណា.....៣៤

៣៤- ក្រុមប្រចាំការ HOTLINE 24 ម៉ោង.....៣៥

៣៥- សាខា ប.ស.ស តាមបណ្តាខេត្ត-ខេត្ត៣៦

៣៦- អាសយដ្ឋានមន្ទីរពេទ្យដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម ២៤រាជធានី/ខេត្ត៣៨



អក្សរកាត់

(ក.ប.ស.ស.) ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម

(ប.ស.ស) បេឡាជាតិរបបសន្តិសុខសង្គម

(ស.ន.ប.ក) គណៈកម្មការសិក្សាស្រាវជ្រាវរបស់ស្ថាប័ន
ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ

(ស.ជ.ក) ក្រុមការងារសុវត្ថិភាពចរាចរណ៍ជួរគោក
សម្រាប់តំបន់កម្មករនិយោជិត

រចនាសម្ព័ន្ធប្រឹក្សាប្រតិបត្តិការ

ប.ស.ស

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស

បាទហ្វាង លោក ជាន់ ម៉ីន ទ្រូ

និពន្ធនាយក និពន្ធនាយក លោក ខុន ច័ន្ទសារ

និពន្ធនាយក លោក ចាយ សំណាង

លេខាធិការ លោក ខៀន ណារ៉េត

ផ្នែកកុំព្យូទ័រ កញ្ញា ចាន់ ស៊ីណូន


លោក យុន វិចិត្រ

លោក លៅ សុមន្ទនារ៉ា

របស់សម្ព័ន្ធស្របច្របត្រូវបានបង្កើតឡើងដើម្បីសម្រេចបាននូវសុខុមាលភាព

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ




ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត



ជំនួបពិភាក្សាស្តីពីកិច្ចដំណើរការ នៃការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Andre' POULLES នាយកតំបន់នៃទីភ្នាក់ងារបារាំង សម្រាប់ ការអភិវឌ្ឍ (AFD) ប្រចាំនៅកម្ពុជា-ឡាវ អមដោយគណៈប្រតិភូចូលរួមសម្តែងការ គួរសម និងពិភាក្សាការងារ នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍដែលបានសហការយ៉ាង ល្អ និងជួយដល់ប្រទេសកម្ពុជានាពេល កន្លងមក ជាពិសេសក្នុងវិស័យសន្តិសុខ សង្គម។ ឯកឧត្តមបានមានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បេឡា ជាតិរបបសន្តិសុខសង្គម មានសមាជិក




កិច្ចពិភាក្សា នៃការផ្លាស់ប្តូររបបទិសោធន៍ការអភិវឌ្ឍវិស័យសន្តិសុខសង្គម

ប្រមាណជាង ៨០ម៉ឺននាក់ សហគ្រាស មានជាង ៦ពាន់សហគ្រាសដែលបានចុះ បញ្ជីកាចូលជាសមាជិកផងដែរ។ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ សេវាជាច្រើន ដើម្បីជួយព្យាបាល និង សង្គ្រោះដល់អ្នករងគ្រោះថ្នាក់ការងារ នេះ ជាង ៥ម៉ឺនករណី។ នាឱកាសនោះលោក Andre' POULLES បានលើកឡើងថា AFD រីករាយក្នុងការផ្តល់ជំនួយបច្ចេកទេស

ក្នុងវិស័យសន្តិសុខសង្គម មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ ចង់ ស្វែងយល់ពីគម្រោងអនុវត្ត របបប្រាក់ សោធននៅឆ្នាំ២០១៥ ថាតើត្រូវអនុវត្ត របៀបណា? ឯកឧត្តមរដ្ឋមន្ត្រី បានឆ្លើយ តបថា ចំពោះរបបធានារ៉ាប់រងសុខភាព នឹង ចាប់ផ្តើមនៅឆ្នាំ២០១៤ ហើយរបបប្រាក់ សោធន នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៥។ របបនេះគឺជាបឋមជ្ឈមួយ ដែលទាមទារឱ្យ

យើងត្រូវគិតគូរឱ្យបានច្បាស់លាស់ ហើយ ចំណុចធំដំបូងរបស់ក្រសួង គឺសិក្សាផ្នែក បច្ចេកទេសជាចាំបាច់។ ទាក់ទងនឹងបច្ចេក ទេសនេះ យើងត្រូវរៀបចំភាគទាន ពេល នេះរហូតដល់សមាជិក ប.ស.ស ចូល និវត្តន៍ ថាតើត្រូវធ្វើបែបណា ដើម្បីឱ្យ មាននិរន្តរភាព។



ពិព័រណ៍ការងារពិធីអន្តរសង្គ្រាម នៅខេត្តសៀមរាប



ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមការងារ

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤ នៅខេត្តសៀមរាប បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមរៀបចំពិព័រណ៍ការងារឆ្នាំ២០១៤ របស់ខ្លួនក្នុងពិធីអន្តរសង្គ្រាមថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៤ នៅក្រុងសៀមរាប ខេត្តសៀមរាប ។ ពិធីនេះត្រូវបានបើកជាផ្លូវការនារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល



ឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញទស្សនា និងពិនិត្យមើលសមិទ្ធផលការងារសម្រេចបានរបស់ ប.ស.ស

បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, សហភាពសហព័ន្ធ

ទទួលបានការគាំទ្រ ពីអ្នកចូលរួមទស្សនាសាកសួរព័ត៌មានផ្សេងៗ ប្រមាណជា២ ពាន់នាក់ និងបានចែកជូនសម្ភារៈ ដែលមានដូចជា៖ (សៀវភៅច្បាប់, អនុក្រឹត្យស្តីពី ប.ស.ស, សៀវភៅព្រឹត្តិបត្រព័ត៌មាន, ខិត្តប័ណ្ណ, សៀវភៅបូកសរុបលទ្ធផលការងារ ប.ស.ស, សៀវភៅបូកសរុបរបស់គណៈកម្មការ ស.ទ.ប.ក, ក្រុមការងារ ស.ជ.ក និងស្ទីគ័រពាក្យស្លោកទាក់ទង ផ្នែកសញ្ញាចរាចរណ៍ផ្សេងៗទៀត) ដល់មហាជនចំនួន៣០០នាក់ផងដែរ។



លោកជំទាវ សួស រដ្ឋា អនុរដ្ឋលេខាធិការអញ្ជើញទស្សនាសមិទ្ធផលការងារសម្រេចបានរបស់ ប.ស.ស



ការចែកជូនសមិទ្ធផលការងារសម្រេចបានរបស់ ប.ស.ស ដល់និស្សិត

ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារក្រោមប្រធានបទ "សុវត្ថិភាពនៃការប្រើប្រាស់សារធាតុគីមីនៅកន្លែងធ្វើការ"



ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងអង្គពិធី

អនុរដ្ឋលេខាធិការ នាយកដ្ឋានពេទ្យការងារ បេឡាជាតិរបបសន្តិសុខសង្គម និងមាន មន្ត្រីបុគ្គលិកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកម្មករយ៉ាងច្រើនកុះករ។

ក្នុងការប្រារព្ធទិវានេះ ប្រធានបទសំខាន់ ផ្តោតទៅលើ "សុវត្ថិភាពនៃការប្រើប្រាស់ សារធាតុគីមីនៅកន្លែងធ្វើការ" ដោយធ្វើ ការផ្សព្វផ្សាយ ដល់ក្រសួង/ស្ថាប័នពាក់ព័ន្ធ សហគ្រាស គ្រឹះស្ថាន ជាពិសេសដល់

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសួន ឧស្សាហកម្មវឌ្ឍនៈ២ មានរៀបចំប្រារព្ធទិវា ពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាព ការងារដោយផ្តោតសំខាន់ទៅលើ "សុវត្ថិ ភាពនៃការប្រើប្រាស់សារធាតុគីមីនៅកន្លែង ធ្វើការ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ



លោក អ៊ុក សមរិទ្យា នាយក ប.ស.ស អញ្ជើញឡើងមានចំណាប់អារម្មណ៍ក្នុងអង្គពិធី



កម្មករនិយោជិតផ្ទាល់ ឲ្យបានយល់ដឹង ច្បាស់អំពីការប្រើប្រាស់ ការការពារ និង ការទុកដាក់សារធាតុគីមី ឲ្យបានត្រឹមត្រូវ តាមទីកន្លែង និងទៅតាមលក្ខណៈបច្ចេក ទេស ដើម្បីជៀសវាងនូវការបង្កឲ្យមានគ្រោះ ថ្នាក់ផ្សេងៗ ចំពោះដល់សុខភាព ឬកើត ជំងឺវិជ្ជាជីវៈ ចំពោះបងប្អូនកម្មករនិយោជិត ឬអាចបណ្តាលឲ្យស្លាប់។



ពិធីបង្ហោះប៉ោងប៉ោងអបអរសាទរក្នុងទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ

វគ្គបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពជំនាញការងារផ្ទៃក្នុង ដល់មន្ត្រី និងបុគ្គលិក ប.ស.ស តាមបណ្តាខេត្តប្រចាំឆ្នាំ២០១៤

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានបើក វគ្គបណ្តុះបណ្តាលមន្ត្រី/បុគ្គលិក តាមបណ្តា ខេត្តប្រចាំឆ្នាំ២០១៤ នៅសាលប្រជុំបេឡា ជាតិរបបសន្តិសុខសង្គម ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិ របបសន្តិសុខសង្គម និងមានការចូលរួមពី លោកនាយករង លោក/លោកស្រី ជា ប្រធានការិយាល័យ និងមន្ត្រី/បុគ្គលិក



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល



បណ្តាការិយាល័យ តាមខេត្តទាំងអស់ជាច្រើន រូប។ ក្នុងឱកាសនោះ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស មានប្រសាសន៍ណែនាំ ដល់សិក្ខាកាមចូលរួម និងបានលើកឡើង នូវរបាយការណ៍ របស់ ប.ស.ស ដែលត្រូវ លេខសហគ្រាស/គ្រឹះស្ថាន មានការកើន ឡើងយ៉ាងឆាប់រហ័ស។ លោកនាយកបាន បន្ថែមទៀតថា រហូតមកដល់ពេលនេះ

សហគ្រាស/គ្រឹះស្ថានបានចុះបញ្ជីកាមកក្នុង ប.ស.ស ប្រមាណជា ៦,៤១៧ សហគ្រាស បើប្រៀបធៀបកាលពីថ្ងៃដែលធ្វើសន្និបាត ប.ស.ស បានត្រឹមតែ ៦,១១៧ សហគ្រាស ប៉ុណ្ណោះ។ រីឯសមាជិក ប.ស.ស ដែល បានបង់ភាគទាន មានចំនួនប្រមាណជិត ៨៩ម៉ឺននាក់ ហើយ ប.ស.ស គ្រោងនឹង បង្កើនសមាជិករបស់ខ្លួនឲ្យបានជាង១លាន

នាក់ នាពេលដ៏ខ្លី ខាងមុខនេះ។ ប.ស.ស បានត្រៀមរួចជាស្រេចក្នុងការ បង្កើនបុគ្គលិកបន្ថែមទៀត ដើម្បីឲ្យឆ្លើយតបទៅ និង ទំហំនៃសមាជិក របស់ខ្លួនដែលមានជាង ១លាននាក់នោះ។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើការបង្កើន និងពន្លឿន សេវាសាធារណៈ របស់ ប.ស.ស ដល់ កម្មករនិយោជិត និងផ្តល់សេវាគ្រប់ផ្នែក ដែល ប.ស.ស មាន។ ទី១ របបហានិភ័យ ការងារកំពុងដំណើរការ ទី២ របបធានារ៉ាប់ រងសុខភាពគ្រោងដំណើរការនៅបំណាច់ ឆ្នាំ២០១៤ និងទី៣ របបប្រាក់សោធន ដែលនឹងគ្រោងអនុវត្តនៅឆ្នាំ២០១៥ ខាងមុខ ឲ្យមានភាពល្អឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់។



មន្ត្រី និងបុគ្គលិកចូលរួមបិទវគ្គបណ្តុះបណ្តាលនៅបេឡាជាតិរបបសន្តិសុខសង្គម

បទបង្ហាញស្តីពីគោលនយោបាយសន្តិសុខសង្គម ឧទ្ទេសនាមដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មាននៅសាលប្រជុំធំរបស់ ប.ស.ស ស្តីពីគោលនយោបាយសន្តិសុខសង្គម ដែលរៀបចំឡើងដោយ ប.ស.ស។ បទបង្ហាញនេះបានផ្តោតសំខាន់ទៅលើ ៩ចំណុចគឺ៖ ១.និយមន័យសន្តិសុខសង្គម ២.សាវតា ៣.ដែនអនុវត្ត ៤.គោលនយោបាយ ៥.ច្បាប់ និងអនុក្រឹត្យ ៦.យុទ្ធសាស្ត្រ ៧.បទបញ្ជាអនុវត្ត (ប្រកាស) ៨.និយមន័យហានិភ័យការងារ ៩.តារាងកាលិក



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដឹកនាំប្រជុំ



ទាំង៩ចំណុចនេះ ប.ស.ស បានធ្វើការសិក្សា ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យមានប្រសិទ្ធផ្លូវជ្រាវ យ៉ាងយកចិត្តទុកដាក់នឹងបាន ភាព និងតម្លាភាពដោយមានការគាំទ្រពី

អាណាព្យាបាលទាំងពីរ[៖] ហើយបានអនុវត្ត ជំហានទី១ គឺរបបធានារ៉ាប់រងហានិភ័យ ការងារ ទទួលបានជោគជ័យរហូតមកដល់ បច្ចុប្បន្ននេះ។ ដោយឡែកនៅចុងឆ្នាំ២០១៤ ប.ស.ស នឹងដាក់ឲ្យដំណើរការនូវជំហាន ពីរទៀតគឺ របបធានារ៉ាប់រងសុខភាព និងរបបប្រាក់សោធន ដែលនឹងដាក់ឲ្យ ដំណើរការក្នុងឆ្នាំ២០១៥ ដើម្បីឲ្យកម្មករ និយោជិត មានសិទ្ធិទទួលបានប្រាក់ សោធនដូចមន្ត្រីរាជការស៊ីវិលដែរ។



លោក អ៊ុក សមវិទ្យា ផ្តល់បទបង្ហាញទាក់ទងទៅនឹងកិច្ចដំណើរការ នៃ ប.ស.ស

(១) អាណាព្យាបាលបច្ចេកទេស គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តស្វាយរៀង

ក្រុមប្រឹក្សាបច្ចេកទេស (ក.ប.ស.ស.) កាលពីថ្ងៃទី២៧-៣១ ខែឧសភាឆ្នាំ២០១៤ បានចុះបំពេញបេសកកម្ម នៅរោងចក្រ ថប ស្តីត ថេកស្វាយ និងរោងចក្រ ស្នាតថេក (ខេមបូឌា) ខេត្តស្វាយរៀង ដើម្បីធ្វើការ សិក្សាស្រាវជ្រាវពីលក្ខខណ្ឌការងារជំងឺវិជ្ជាជីវៈ ដែលកើតឡើងចំពោះកម្មករនិយោជិត ដោយសារការងារ ក្នុងនោះមានប្រតិភូក្រុម



កិច្ចប្រជុំរបស់គណៈកម្មការ ក.ប.ស.ស. ជាមួយនិយោជក និងកម្មករនិយោជិត ទាក់ទងទៅនឹងជំងឺវិជ្ជាជីវៈ



ផ្ទាល់ដល់រោងចក្រ កន្លែងផ្ទុកសារធាតុគីមី កន្លែងជ្រលក់ពណ៌ កន្លែងបាញ់ថ្នាំ កន្លែង បង្ហូរកាកសំណល់ និងកន្លែងវេចខ្ចប់ ផលិតផលសម្រេច ដែលជាកន្លែងងាយ ទទួលរងគ្រោះថ្នាក់ (គ្រោះថ្នាក់ការងារ)។ ឯកឧត្តម បានសំណូមពរឲ្យរោងចក្រទាំង ពីរនេះ ធ្វើការសហការឲ្យបានជិតស្និទ្ធ ជា មួយបេឡាជាតិរបបសន្តិសុខសង្គម មន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត

ការងារដឹកនាំដោយ ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ជាប្រធានក្រុមប្រឹក្សាបច្ចេក ទេស ក.ប.ស.ស. និងមន្ត្រីក្រោមឱវាទជា ច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានពន្យល់អំពីអ្វីដែលជាគ្រោះ ថ្នាក់ការងារ និងការផ្តល់អត្ថប្រយោជន៍នានា របស់ ប.ស.ស ជូនដល់កម្មករនិយោជិត។ បន្ទាប់មកប្រតិភូក្រុមការងារបានចុះពិនិត្យ



សកម្មភាពការងាររបស់កម្មករនិយោជិត

និងអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការអប់រំ បន្ថែមដល់កម្មករនិយោជិត ដែលងាយរង គ្រោះ និងណែនាំឲ្យប្រើឧបករណ៍ការពារ ខ្លួនឲ្យបានគ្រប់ៗគ្នា ហើយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងការងារ បានផ្តាំផ្ញើ ដល់បងប្អូន កម្មករកម្មការិនីឲ្យចេះប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ការងារ កុំឲ្យកើតមានឡើងជាយថាហេតុ។

ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកំពង់ឆ្នាំង

ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) បានចុះបំពេញបេសកកម្ម នៅរោងចក្រកាត់ដេរសម្លៀកបំពាក់អ៊ីម វេ អន្តរជាតិ និងក្រុមហ៊ុនផលិតស្រាបៀរភ្នំពេញស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ដែលដឹកនាំដោយ លោកវេជ្ជ បុក វណ្ណថាត ជាសមាជិក ក.ប.ស.ស. និងមន្ត្រីលេខាធិការដ្ឋាននៃ ក.ប.ស.ស. មួយចំនួនទៀត។ លោកវេជ្ជ បុក វណ្ណថាត បានជម្រាបអំពី



កិច្ចប្រជុំរបស់ ក.ប.ស.ស. នៅរោងចក្រ M.V (ខេត្តកំពង់ឆ្នាំង)



ដល់អ្នកដែលបាន រៀបអាពាហ៍ពិពាហ៍រួចហើយត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ឲ្យបានគ្រប់គ្នា ដើម្បីឲ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនមានសិទ្ធិ ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស នៅពេលទទួលរងគ្រោះថ្នាក់ដោយសារការងារ។ លោកបានផ្តល់អនុសាសន៍ ដល់ក្រុមហ៊ុនគួរអញ្ជើញគ្រូពេទ្យការងារ មកពិនិត្យកាយសម្បទា ជូនកម្មករនិយោជិត ត្រូវមានវេជ្ជបណ្ឌិតគិលានុបដ្ឋ ប្រចាំការនៅគិលានុបដ្ឋជាប្រចាំ ដើម្បីធ្វើការសង្រ្គោះបឋមផងដែរ។

ជំងឺវិជ្ជាជីវៈ វិធីបង្ការព្រមទាំងបានណែនាំកម្មករនិយោជិត ឲ្យពាក់ឧបករណ៍ការពារខ្លួនឲ្យបានត្រឹមត្រូវ នៅពេលបំពេញការងារ។ ក្រុមការងារបានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មក្នុងផ្នែកតម្បាញដោយដៃ និងម៉ាស៊ីនស្វ័យប្រវត្តិ ផ្នែកផ្គុំរង្វាស់អាវ ផ្នែកផុស ផ្នែកត្រួតពិនិត្យគុណភាព ផ្នែកខាងអំបោះ ផ្នែកបោកអ៊ុត និងផ្នែកវេចខ្ចប់។ លោកក៏បានពន្យល់អំពីគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈ ការផ្តល់តារាកាលិក សារៈប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ព្រមទាំងបានសំណូមពរ



ទិដ្ឋភាពការងារ របស់កម្មករនិយោជិតនៅរោងចក្រ M.V



ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកំពត-កែប



លោក ស៊ី សោភ័ណ នាយករង ប.ស.ស និងជាសមាជិកអចិន្ត្រៃយ៍នៃ ក.ប.ស.ស. ក្នុងកិច្ចពិភាក្សា

កាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០១៤ ក្រុមការងារ ក.ប.ស.ស. បានចុះបំពេញបេសកកម្មនៅខេត្តកំពត-កែប ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ពីលក្ខខណ្ឌការងារ ជំងឺវិជ្ជាជីវៈ និងបង្ហាញពីកិច្ចដំណើរការនៃរបបធានារ៉ាប់រងសុខភាព។ ក្រុមការងារដឹកនាំដោយលោកវេជ្ជ. ស៊ី សោភ័ណ នាយករង ប.ស.ស និងជាសមាជិកអចិន្ត្រៃយ៍ ក.ប.ស.ស. និងមន្ត្រីលេខាធិការដ្ឋាននៃ ក.ប.ស.ស. មួយចំនួនទៀត និងមានការសហការល្អពី រដ្ឋបាលក្រុមហ៊ុនកំពត ខេស៊ីមេន ខូអិលធីឌី ក្រុមការងារបានចុះជួបផ្ទាល់ជាមួយកម្មករនិយោជិត ហើយលោកវេជ្ជ. ស៊ី សោភ័ណ បានពន្យល់អំពី

គ្រោះថ្នាក់ការងារ ការផ្តល់តារាកាលិកសារៈប្រយោជន៍ នៃសំបុត្រអាពាហ៍ពិពាហ៍



ការចុះត្រួតពិនិត្យនៅមន្ទីរពិសោធន៍ក្រុមហ៊ុន K-cement

ព្រមទាំងបានសំណូមពរ ដល់អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ទាំងអស់ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានគ្រប់ៗគ្នា។ ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ការដ្ឋានរ៉ែ កន្លែងវេច

ខ្ទប់ផលិតផលសម្រេច ដែលជាកន្លែងងាយរងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។

លោកវេជ្ជ. ស៊ី សោភ័ណ បានធ្វើការណែនាំដល់ក្រុមហ៊ុនគួរអញ្ជើញគ្រូពេទ្យឯកទេសមកពិនិត្យសុខភាពជូនកម្មករនិយោជិត។ នៅថ្ងៃបន្ទាប់ក្រុមការងារ បានចុះទៅសមាគម អ្នកផលិតអំបិល ខេត្តកំពត-កែប ព្រមទាំងបានចុះសាកសួរផ្ទាល់ដល់កម្មករដែលកំពុងបំពេញការងារផ្ទាល់ នៅស្រែអំបិលដោយបានពន្យល់ដល់ម្ចាស់ក្រុមហ៊ុន និងកម្មករនិយោជិត ឲ្យយល់អំពីបេឡាជាតិ

របបសន្តិសុខសង្គម ការផ្តល់តារាកាលិកវិធីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ការងារ។



ទិដ្ឋភាពស្រែអំបិល

ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តកោះកុង



ឯកឧត្តម កាន់ ម៉ែន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ឯកឧត្តម កាន់ ម៉ែន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ក.ប.ស.ស. កាលពីព្រឹកថ្ងៃទី០៥ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ បានចុះបំពេញបេសកកម្ម នៅក្រុមហ៊ុនកោះកុង ជ្រួសថេសិន ខមភេនី ក្រុមហ៊ុន ស៊ីហ្គើរ អ៊ិនដាសស្ត្រី ខមភេនី លីមីតធីត និងរោងចក្រមី កាសាស្ត័ត ខេមបូឌា និងអមដំណើរដោយមន្ត្រីលេខាធិការដ្ឋាន (ក.ប.ស.ស.) ជាច្រើនរូប។ គោលបំណងនៃការចុះបំពេញបេសកកម្ម គឺដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្តល់យោបល់ពីវិធីបង្ការជំងឺវិជ្ជាជីវៈ ដែលទាក់ទងនឹងការងារប្រើកម្លាំងកាយ ការងារដែលប៉ះ



ការអញ្ជើញត្រួតពិនិត្យដល់កន្លែងការងាររបស់កម្មករនិយោជិត

ពាល់ដោយជាតិពុល ការងារដែលត្រូវអនុវត្តក្នុងលក្ខខណ្ឌមិន ប្រក្រតី ដែលនាំឲ្យកម្មករនិយោជិតកើតជំងឺផ្សេងៗ និងធ្វើការសិក្សាស្រាវជ្រាវផ្តល់យោបល់ពីដំណើរការនៃការអភិវឌ្ឍរបបសន្តិសុខសង្គម ដោយ

បានផ្សព្វផ្សាយពីការ ដាក់ឲ្យដំណើរការរបបធានារ៉ាប់រងសុខភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមផងដែរ។ ក្រោយពីបានចុះសិក្សាស្រាវជ្រាវរួចមក អង្គប្រជុំសម្រេចបាននូវលទ្ធផលដូចជា៖ បានផ្តល់នូវចំណេះដឹង ដល់កម្មករនិយោជិត ឲ្យយល់កាន់តែច្បាស់ពីគ្រោះថ្នាក់ការងារ និងវិធីបង្ការរបៀបនៃការ ប្រើប្រាស់សារធាតុគីមី ការទុកដាក់កាកសំណល់ និងសារ

ធាតុគីមីក្នុងឃ្នាំងឲ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងឧបករណ៍ប្រើប្រាស់ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន។



កិច្ចពិភាក្សាដើម្បីកំណត់ទិន្នន័យសម្រាប់ការវិភាគអត្រា ភាគទាន ផ្នែកធានារ៉ាប់រងសុខភាព



កិច្ចពិភាក្សាលើការប្រមូលទិន្នន័យ សម្រាប់វិភាគអត្រាភាគទានផ្នែកធានារ៉ាប់រងសុខភាព

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៨:៣០នាទីព្រឹក បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានបើក កិច្ចប្រជុំនៅសាលប្រជុំ ប.ស.ស ក្រោម អធិបតីភាព លោកវេជ្ជ ស៊ី សោភ័ណ នាយករង បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមការងារដើម្បីពិភាក្សា និងប្រមូល ទិន្នន័យជូនអ្នកជំនាញការ សម្រាប់វិភាគ អត្រាភាគទានផ្នែកធានារ៉ាប់រងសុខភាព។ ក្នុងឱកាសនោះ Mr. Thibault van

langenhove បានជម្រាបជូនពីគោល បំណងរបស់គាត់ គឺមកធ្វើការជួបពិភាក្សា ដើម្បីសុំទិន្នន័យមួយចំនួនពីគ្រប់ការិយាល័យ ពាក់ព័ន្ធ ប្រមូលជូនលោកជំនាញការ មួយទៀតគឺ Mr. Jean Claude Hennicot សម្រាប់វិភាគអត្រាភាគទានផ្នែកធានារ៉ាប់ រងសុខភាព ដែលគ្រោងនឹងដំណើរការខែ កក្កដា ឆ្នាំ២០១៤។ ទិន្នន័យដែលត្រូវ ប្រមូលដើម្បីយកមកវិភាគរួមមាន៖ ទិន្នន័យចំណូលភាគទាន ផ្នែកធានារ៉ាប់រង

ហានិភ័យការងារ ឆ្នាំ២០១២-២០១៣, របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១២ -២០១៣ , អត្រានៃការទូទាត់សំណង សម្រាប់គ្រប់សេវា ជាករណី និងប្រភេទ អ្នកទូទាត់, ការប៉ាន់ស្មាន ប្រៀបធៀប សម្រាប់ករណីសេវា តាមប្រភេទអ្នកផ្តល់ សេវា អាយុ និងតាមភេទអ្នកដែលត្រូវ ទទួល,ព័ត៌មានដែលទាក់ទងនឹងមូលដ្ឋាន សុខាភិបាល និងការប៉ាន់ស្មានអត្រានៃ ការប្រើប្រាស់សេវា,។ ស្របគ្នានេះដែរ Mr. Thibault van langenhov បាន សំណូមពរ អោយក្រុមការងារទាំងអស់ ប្រមូលទិន្នន័យឲ្យទាន់ពេលវេលា ព្រោះ វាជាមូលដ្ឋានមួយសម្រាប់ Mr. Jean Claude Hennicot ធ្វើការវិភាគទិន្នន័យ និងធ្វើបទបង្ហាញនូវលទ្ធផល ដែលទទួល បានជូនក្រុមប្រឹក្សាភិបាល។



កិច្ចពិភាក្សារបស់ក្រុមការងារ

ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ CALLISTO APPAREL (CAMBODIA) Co., Ltd

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១០:៤០នាទីព្រឹក គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ(ស.ទ.ប.ក) ដែល

នាក់ បានសន្លប់ក្នុងចំណោមកម្មករនិយោជិតចំនួន៣៧០នាក់។ ករណីកម្មករសន្លប់នេះបានកើតឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ៨:០០

នាទីព្រឹក។ បើតាមការពិនិត្យតាមដានរបស់គណៈកម្មការយល់ឃើញថា កម្មការិនីដែលសន្លប់នេះ គឺបណ្តាលមកពីមានក្លិនផ្សែងដុតកង់ឡាននៅខាងមុខរោងចក្រ។ ក្រោយមកផ្សែងក៏ហុយចូលក្នុង អគារផលិតកម្មបណ្តាលឲ្យកម្មការិនី មានអាការៈឈឺក្បាល ងងឹតមុខ វិលមុខ ពិបាកដកដង្ហើម រហូតដល់មានកម្មករសន្លប់។ បន្ទាប់មករោងចក្របានសហការជាមួយ ប.ស.ស បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលនៅក្បែរនោះបានទាន់ពេលវេលា។ គណៈកម្មការ ស.ទ.ប.ក បានចុះពិនិត្យ ដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីតាមដានអាការៈអ្នកជំងឺ ដែលបានសន្លប់។ មធ្យោបាយដឹកជញ្ជូន និងសេវាព្យាបាលគឺជាបន្ទុក របស់បេឡាជាតិរបបសន្តិសុខសង្គម ។



ការពិភាក្សារវាងតម្លៃករណីកម្មករកន្លប់របស់គណៈកម្មការ

ដឹកនាំដោយ លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានចុះអង្កេតករណីកម្មករសន្លប់ ដែលកើតមានឡើងនៅរោងចក្រ CALLISTO APPAREL (CAMBODIA) Co., Ltd អាសយដ្ឋានស្ថិតនៅភូមិស្រែរាជ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មការិនីចំនួន០៧



ការត្រួតពិនិត្យទីកន្លែងការងារ



លោក ម៉េង ហុង នាយករង ប.ស.ស និងជាសមាជិកគណៈកម្មការ ស.ទ.ប.ក សាកសួរអ្នកជំងឺនៅមន្ទីរពេទ្យ

ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ New Wide (Cambodia) Garment Co.,Ltd

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៩:១០នាទីព្រឹក គណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) ដឹកនាំដោយ លោកវេជ្ជ ប៉ុក វណ្ណថាត បានចុះអង្កេតករណីកម្មករសន្លប់ ដែលកើតមានឡើងនៅរោងចក្រ New Wide (Cambodia) Garment Co.,Ltd ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករនិយោជិតចំនួន ៦៣នាក់ បានសន្លប់ ក្នុងចំណោមកម្មករនិយោជិតចំនួន១,២៥០ នាក់។ ករណីកម្មករសន្លប់នេះ បានកើតមានឡើងកាលពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ៣:១៥ នាទី រសៀលមានកម្មករ កម្មការិនីដែលសន្លប់សរុប ១៦នាក់ ក្នុងនោះមានប្រុសម្នាក់។ សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ៧:៤៥នាទី មានកម្មការិនីសន្លប់សរុប ៤៧នាក់។ បើតាមការពិនិត្យតាមដាន របស់គណៈកម្មការស.ទ.ប.ក នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤



លោកវេជ្ជ ប៉ុក វណ្ណថាត ផ្តល់ការអប់រំ និងណែនាំដើម្បីការពារ និងទប់ស្កាត់ករណីសន្លប់

មានកម្មការិនី ដែលបានសន្លប់ទាំងពីរ លើកសរុប ៦៣នាក់គឺបណ្តាលមកពីខាងរោងចក្របានបាញ់ថ្នាំ (Spray U-90) អស់ ០៦កំប៉ុង នៅត្រង់បន្ទប់ជួសជុល ហើយក្លិនបានសាយភាយ ដល់កន្លែងកម្មករ កម្មការិនីធ្វើការបណ្តាលឲ្យ មានអាការៈឈឺក្បាល ងងឹតមុខ វិលមុខ ធ្មេញ រហូតដល់មានកម្មករសន្លប់ ហើយមានការភ្ញាក់ផ្អើលក៏មានការសន្លប់តាមគ្នាជាច្រើននាក់ថែមទៀត។ បន្ទាប់ពីកម្មករសន្លប់រួចមក រោងចក្របានសហការជាមួយ ប.ស.ស ហើយ បានបញ្ជូនជនរងគ្រោះទៅគ្លីនិកមូលមិត្ត ដែលនៅក្បែរនោះបានទាន់ពេល

វេលា។ គណៈកម្មការ ស.ទ.ប.ក បានចុះពិនិត្យដល់គ្លីនិកមូលមិត្ត ដើម្បីសាកសួរពីស្ថានភាពអ្នកជំងឺ ដែលបានសន្លប់យ៉ាងយកចិត្តទុកដាក់។ ចំពោះរាល់ការចំណាយលើមធ្យោបាយដឹកជញ្ជូន និងសេវាព្យាបាលគឺបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកធានារ៉ាប់រងទាំងស្រុង។



ថ្នាំ U-90 ដែលបណ្តាលឲ្យសន្លប់



សមាជិកគណៈកម្មការ ស.ទ.ប.ក បានពិនិត្យ និងសាកសួរសុខទុក្ខអ្នកជំងឺ

ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រជីនយី ហ្គាមេន

គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះអង្កេតករណីកម្មករនិយោជិតបានសន្លប់ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅរោងចក្រ ជីនយី ហ្គាមេន (ខេមបូឌា) ខូអិលធីឌី មានអាសយដ្ឋានស្ថិត នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាគីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤



ការពិនិត្យ និងវែកញែកទាញរកមូលហេតុដែលបណ្តាលឲ្យសន្លប់ របស់គណៈកម្មការ



កាលស្សមទើបធ្វើឲ្យកម្មករនិយោជិតផ្សេងៗ ទៀតភ្ញាក់ផ្អើល ភិតភ័យសន្លប់តៗគ្នាបូករួមនឹងការបន្ថែមម៉ោងធ្វើការ ពីរម៉ោងជាប្រចាំផងដែរ។ បន្ទាប់ពីមានកម្មករសន្លប់មកខាងរោងចក្រ និងមន្ត្រី ប.ស.ស បានសហការគ្នាបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងគ្លីនិកតែ វណ្ណា។ រាល់ការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន និងសេវាព្យាបាល

មានករណីកម្មករនិយោជិត ដែលសន្លប់ចំនួន៣៧នាក់ ក្នុងចំណោមកម្មករនិយោជិតចំនួន ៣,៦១៥នាក់។ តាមការពិនិត្យអង្កេត និងការប្រជុំពិភាក្សារួមគ្នា នាព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៤ គណៈកម្មការស.ទ.ប.ក យល់ឃើញថា ករណីកម្មករនីដែលសន្លប់ចំនួន៣៧នាក់ គឺផ្តើមចេញមកពីកម្មករនី ហេង សុខទី មានអាការៈទន់ដៃទន់ជើង ដោយសារខ្វះជាតិស្ករ និងខ្វះជាតិ



ការសួរសុខទុក្ខកម្មករ កម្មករនីដែលសន្លប់ របស់មន្ត្រី ប.ស.ស នៅមន្ទីរពេទ្យបង្អែក



ជាបន្ទុក របស់បេឡាជាតិរបបសន្តិសុខសង្គម។

ការចុះអង្កេតករណីកម្មករសន្លប់នៅរោងចក្រ WINNING DRAGON LEATHER WARE (CAMBODIA) CO.,LTD

លោកវេជ្ជ ប៊ុក វណ្ណថាត ជាប្រធានគណៈកម្មការ សិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារស.ទ.ប.ក និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារ បានដឹកនាំសមាជិកក្រុមការងារចុះអង្កេតករណីសន្លប់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដែលករណីនេះកើតឡើងនៅរោងចក្រ WINNING DRAGON LEATHER WARE (CAMBODIA) CO.,LTD អាសយដ្ឋានស្ថិត នៅផ្លូវលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មការិនី ចំនួន១៩ នាក់ ដែលបានសន្លប់ ក្នុងចំណោមកម្មករនិយោជិត



កិច្ចពិភាក្សាកម្មលហេតុដែលបណ្តាលឲ្យកម្មករសន្លប់ របស់គណៈកម្មការ

ក៏មានអាការៈឈឺក្បាល វិលមុខ ទន់ដៃ ទន់ជើង ពិម្នាក់ទៅម្នាក់រហូតដល់មានកម្មករសន្លប់តៗគ្នា។

បន្ទាប់មកតំណាងនិយោជកបានសហការជាមួយមន្ត្រី ប.ស.ស ប្រចាំនៅ ខេត្តកំពង់ស្ពឺ ធ្វើការបញ្ជូនជនរងគ្រោះ ដើម្បីពិនិត្យព្យាបាលនៅមន្ទីរពេទ្យព្យាបាលសម្តេចសុខាបែកបាន រហូតបានធូរស្បើយជាបណ្តើរៗ និងមានជនរងគ្រោះ មួយចំនួនទៀតមានសភាពធូរស្បើយដូចធម្មតាវិញដែរ។ ចំពោះរាល់ការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន និងសេវាព្យាបាល គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។



ការត្រួតពិនិត្យ និងណែនាំដល់ទីកន្លែងការងារ របស់គណៈកម្មការ

ចំនួន៤៨៣នាក់ ក្នុងនោះមានប្រុស៣០នាក់។ បើតាមការពិនិត្យតាមដានរបស់គណៈកម្មការ ស.ទ.ប.ក យល់ឃើញថាកម្មការិនីដែលសន្លប់នេះ គឺបណ្តាលមកពីបរិយាកាសក្តៅ និងមានសភាពក្តៅហាប់ទើបមានកម្មការិនីម្នាក់ មានអាការៈថប់ដង្ហើម ទន់ដៃទន់ជើង រហូតមានការសន្លប់បញ្ឈួរភ្នែក បន្ទាប់មកក៏មានកម្មការិនីនៅក្នុងអាគារជាមួយគ្នាមានការភិតភ័យហើយ



ការវាស់កម្រិតនៃសំពាធឡូល់របស់គណៈកម្មការ ស.ទ.ប.ក

ការចុះអង្កេតឧត្តរជីវី នៃជនរងគ្រោះ នៅខណ្ឌដូនពេញ



ការចុះសាកសួរព័ត៌មាន របស់មន្ត្រី ប.ស.ស ដល់ផ្ទះជនរងគ្រោះ

បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ ការកាលិកឧត្តរជីវី (អ្នកនៅក្នុងបន្ទុក) នៃជនរងគ្រោះរហូត ដល់បាត់បង់ជីវិតបានជា ច្រើនករណី។ ឧត្តរជីវីនៃជនរងគ្រោះ គឺជន ទាំងអស់ ដែលមានលក្ខណៈសម្បត្តិ ដូច ខាងក្រោម ៖

- ប្រពន្ធ ឬប្តីមិនមានការលែងលះ ឬក៏បែក បាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះ បញ្ជីអត្រានុកូលដ្ឋានមុនពេលមានគ្រោះថ្នាក់ ឬមុនពេលជនរងគ្រោះបាត់បង់ជីវិត ទោះ ជាការរៀបការនេះធ្វើឡើងក្រោយពេលដែល មានគ្រោះថ្នាក់ការងារក៏ដោយ។
- កូនទាំងអស់ដែលនៅក្នុងបន្ទុកនៃជនរង គ្រោះដែលត្រូវកំណត់ក្នុងអនុក្រឹត្យស្តីពីការ បង្កើត ប.ស.ស។



ជីដូនចាស់នៅក្នុងបន្ទុករបស់ជនរងគ្រោះត្រូវបានធានារ៉ាប់រង

- ឪពុកម្តាយ ឬមនុស្សចាស់ជរា ដែលស្ថិត នៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុក ដោយផ្ទាល់នៃអ្នករងគ្រោះក្នុងឱកាសដែល មានគ្រោះថ្នាក់។ ដោយឡែកបើគិតចាប់ពីខែមករា ដល់ខែ

កញ្ញា ឆ្នាំ២០១៤ នេះមានសមាជិក ប.ស.ស ដែលទទួលរងគ្រោះថ្នាក់រហូត ដល់ស្លាប់ មានចំនួន ៧៩នាក់។ ប.ស.ស បានផ្តល់ ប្រាក់វិភាជន៍បូជាសពចំនួន ៤.០០០.០០០ រៀល សម្រាប់ជនរងគ្រោះម្នាក់ៗ ក្នុង ចំណោមជនរងគ្រោះដែលបានស្លាប់ទាំង អស់ មាន៤៣នាក់ដែល ប.ស.ស បាន ផ្តល់អត្ថប្រយោជន៍ ដល់អ្នកនៅក្នុងបន្ទុក និង ៣៦នាក់ ប.ស.ស មិនបានផ្តល់ អត្ថប្រយោជន៍ ដល់អ្នកនៅក្នុងបន្ទុកដោយ សារពួកគាត់មិនមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់។


ជនរងគ្រោះ ឈ្មោះ លាង ចាន់ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ធ្វើការនៅក្រុមហ៊ុន Goden Sorya Mall CO.,LTD បានធ្លាក់ ពីលើអគារនៅក្នុងម៉ោងការងារបណ្តាលឲ្យ ស្លាប់ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៤។ បន្ទាប់ពីក្រុមការងារបានចុះសាកសួរព័ត៌មាន ទាក់ទងនឹងស្ថានភាពគ្រោះថ្នាក់ដល់ផ្ទះជន រងគ្រោះមក ក្រុមការងារបានវាយតម្លៃថា ការគ្រោះថ្នាក់នេះ ជាគ្រោះថ្នាក់ការងារហើយ ជនរងគ្រោះនៅលើ កំព្រាឪពុកម្តាយមាន តែជីដូនចាស់ជរាម្នាក់នៅក្នុងបន្ទុក។ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ ប្រាក់វិភាជន៍បូជាសពចំនួន ៤.០០០.០០០ (បួនលាន) រៀល និងជួយផ្តល់ប្រាក់ឧបត្ថម្ភ ទ្រទ្រង់ជីវៈភាពជីដូនចាស់របស់ជនរងគ្រោះ ផ្ទាល់។



ការពន្យល់ណែនាំរបស់មន្ត្រី ប.ស.ស ជូនដល់អ្នកនៅក្នុងបន្ទុក

ការចុះអង្កេតឧត្តរជីវី នៃជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យ

មន្ត្រី/បុគ្គលិកការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្មបានចុះអង្កេត កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ លើករណី ជនរងគ្រោះ ឈ្មោះ គឹម សារឿន ភេទ ប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានស្ថិត នៅផ្ទះ ៩៦C ផ្លូវ២០០៤ ភូមិគោគូន សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការនៅសហគ្រាស CAMBODIA AIRPORT MANAGMENT SERVICES LTD ដែលបានទទួលរងគ្រោះថ្នាក់កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយមកបាន ស្លាប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤។ បន្ទាប់មកក្រុមការងារ បានចុះសាកសួរ ពីតីមានទាក់ទង នឹងស្ថានភាពគ្រោះថ្នាក់ ដល់ជួរជនរងគ្រោះដោយក្រុមការងារបាន វាយតម្លៃថាករណីនេះជាគ្រោះថ្នាក់ការងារ ហើយជនរងគ្រោះមានប្រពន្ធ និងកូន ប្រុសម្នាក់នៅក្នុងបន្ទុក។ បេឡាជាតិរបប សន្តិសុខសង្គម បានផ្តល់ប្រាក់វិភាជន៍ បូជាសព ចំនួន ៤,០០០,០០០ រៀល និង



សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍



សំបុត្រមរណភាព

ជួយផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ទ្រទ្រង់ជីវភាពដល់អ្នកដែលរស់នៅក្នុងបន្ទុកនៃជនរងគ្រោះផ្ទាល់។ ដោយឡែកកូនប្រុស ដែលនៅក្នុងបន្ទុកកំពុងរៀន បេឡាជាតិ របបសន្តិសុខសង្គម និងជួយផ្តល់ប្រាក់ ឧបត្ថម្ភរហូត ដល់អាយុ២១ឆ្នាំ។



សៀវភៅគ្រួសារ



ក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានផ្តល់អត្ថប្រយោជន៍ដោយ ប.ស.ស

**ការប្រជុំផ្សព្វផ្សាយអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាព
ការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់ស្កាត់ករណីសន្លប់
និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត
នៅរោងចក្រកាត់ដេរ SHOE PREMIER II (CAMBODIA) CO.,LTD**



លោកវេជ្ជ. ប៉ុក វណ្ណថាត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ នៅរោងចក្រ SHOE PREMIER II (CAMBODIA) Co.,LTD មានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងវិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមធ្យោបាយដឹកជញ្ជូនកម្មករ និយោជិត រៀបចំឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានកម្មករ



សកម្មភាពធ្វើបទបង្ហាញរបស់លោកវេជ្ជ. ប៉ុក វណ្ណថាត

និយោជិតចូលរួមយ៉ាងច្រើនកុះករ។ ការប្រជុំផ្សព្វផ្សាយនេះ បានធ្វើបទបង្ហាញដោយ លោកវេជ្ជ. ប៉ុក វណ្ណថាត ប្រធានគណៈកម្មការ ស.ទ.ប.ក បទបង្ហាញ នោះស្តីពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ

សុវត្ថិភាពការងារ និងវិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារដោយសង្កត់ធ្ងន់ទៅលើមូលហេតុ និងការការពារកុំឲ្យជួបករណីដួលសន្លប់។ លោកទត ប៉ូឡារី ប្រធានការិយាល័យធានារ៉ាប់រងសុខភាព និងជាសមាជិកគណៈកម្មការស.ទ.ប.ក បានធ្វើបទបង្ហាញឲ្យស្គាល់ពីបេឡាជាតិរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍របបសន្តិសុខសង្គម តារាងលក់ទាំងប្រាំពីរចំណុច នៃរបបហានិភ័យការងារ។

លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាសមាជិកគណៈកម្មការស.ទ.ប.ក បានធ្វើបទបង្ហាញទាក់ទងទៅនឹងលក្ខខណ្ឌការងារ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសករណីគ្រោះថ្នាក់ពេលកម្មករនិយោជិតធ្វើដំណើរ។ លោកក៏បានបន្ថែមទៀតថា ក្នុងនាមជាអ្នកបើកបរត្រូវ ត្រួតពិនិត្យយានយន្តជាប្រចាំ មានឥរិយាបថល្អជា អ្នកបើកបរគោរពសញ្ញាចរាចរណ៍ផ្លូវគោក និងត្រូវបញ្ចៀសឲ្យផុតពីគ្រោះថ្នាក់ ដែលកើតមានឡើងដោយថាហេតុ។



លោក ទត ប៉ូឡារី ប្រធានការិយាល័យថែទាំសុខភាព អញ្ជើញឡើងធ្វើបទបង្ហាញ

ការចុះប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ដ្ឋានគោក នៅរោងចក្រ TAI EASY INTERNATIONAL CO.LTD ខេត្តពោធិ៍សាត់



ការឡើងមានចំណាប់អារម្មណ៍របស់អ្នកតំណាងរោងចក្រ

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារ ស.ជ.ក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ TAI EASY INTERNATIONAL Co.,LTD ដែលមានទីតាំងស្ថិត នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងការប្រជុំផ្សព្វផ្សាយអប់រំនេះ ត្រូវបានដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លុយ ឈឹន អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ដ្ឋានគោក សម្រាប់គាំពារកម្មករ

និយោជិត និងជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក លី ម៉េងយាង តំណាងរោងចក្រ បានសំដែងការពេញចិត្ត និងអរគុណចំពោះក្រុមការងារ ដែលបានចុះមកអប់រំ ដល់អ្នកបើកបរដឹកកម្មករនៅរោងចក្ររបស់លោក។ បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី បានធ្វើបទបង្ហាញស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនោះមានបច្ចេកទេស នៃការត្រួតពិនិត្យ និងថែទាំយានយន្ត វិជ្ជាសង្គ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះ

ទៅមន្ទីរពេទ្យ និងវិធីសាស្ត្រផ្សេងៗទៀតដែលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីបានផ្តាំផ្ញើ ដល់អ្នកបើកបរដឹកកម្មកររោងចក្រទាំងអស់ ឲ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការបើកបរ ពីព្រោះជីវិតរាប់សិបនាក់របស់បងប្អូនកម្មករនិយោជិត បានធ្វើវាសនាលើអ្នកបើកបរតែម្នាក់ប៉ុណ្ណោះ។ ហើយលោកក៏បានរំលឹក នូវពាក្យស្លោក



ទិដ្ឋភាពចូលរួម របស់អ្នកបើកបរ

ដែលមានខ្លឹមសារថា "ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។



លោក ឧត្តមសេនីយ៍ត្រី លុយ ឈឹន ផ្តល់សំនួរ-ចម្លើយ ស្តីពីការគោរពច្បាប់ចរាចរណ៍

ការចុះផ្សព្វផ្សាយរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរោងចក្រ CAMBO KOTOP LTD រាជធានីភ្នំពេញ

កិច្ចប្រជុំមួយបានរៀបចំឡើងកាលពីថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០១៤ ដោយក្រុម ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ គាំពារកម្មករនិយោជិត (ស.ជ.ក) នៅ រោងចក្រ CAMBO KOTOP LTD ដែល មានទីតាំងស្ថិតនៅ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុង ពិធីប្រជុំផ្សព្វផ្សាយអប់រំនេះ ត្រូវបានដឹក នាំដោយ លោកស្រី បុប្ផា ផានី សមាជិក ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក



លោកស្រី បុប្ផា ផានី អញ្ជើញជាអធិបតីក្នុងអង្គពិធី



លោក ជារ ប៊ុនរិទ្ធ សមាជិក ស.ជ.ក ឡើងមានមតិណែនាំ និងធ្វើបទបង្ហាញ ដល់អ្នកបើកបរយានយន្ត

បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើមធ្យោ បាយដឹកជញ្ជូនកម្មករនិយោជិត។ លោក ស្រីបានធ្វើការផ្តាំផ្ញើ ដល់អ្នកបើកបរទាំង អស់ឲ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវ បើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ឡើយ ត្រូវពិនិត្យយានយន្តជារៀងរាល់ថ្ងៃ មុនពេលដឹកកម្មករនិយោជិត អ្នកបើកបរ ត្រូវប្រកាន់នូវពាក្យស្លោក ដែលមានខ្លឹម សារថា "ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍"។

សម្រាប់គាំពារកម្មករនិយោជិត និងជាអនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ លោកស្រី បុប្ផា ផានី បាន ធ្វើបទបង្ហាញស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវ គោក បច្ចេកទេសនៃការត្រួតពិនិត្យ និង ការថែទាំយានយន្ត វិជ្ជាសង្គ្រោះបឋមមុន ពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង វិធីសាស្ត្រផ្សេងៗទៀត ដែលត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត និង ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់



វេទិកាសំនួរ-ចំលើយ ទាក់ទងទៅនឹងការទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលបើកបរ

ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ផ.ក នៅរោងចក្រ JUHUI FOOTWEAR CO.,LTD ខេត្តកំពង់ចាម

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ក្រុមការងារ ស.ផ.ក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ JUHUI FOOTWEAR CO.,LTD ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ការប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លុយ ឈឹន អនុប្រធានក្រុមការងារ ស.ផ.ក និងជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃ



លោកឧត្តមសេនីយ៍ត្រី លុយ ឈឹន អនុប្រធាន ស.ផ.ក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ



លោក ជារ ប៊ុនរិទ្ធ ឡើងផ្តល់មតិណែនាំដល់អ្នកបើកបរ

អគ្គស្នងការដ្ឋាននគរបាលជាតិ, លោកជារ ប៊ុនរិទ្ធ សមាជិកក្រុមការងារ ស.ផ.ក និងប្រធានការិយាល័យគោលនយោបាយ និងមានការចូលរួមពីអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតមួយចំនួនទៀត។ ជាកិច្ចចាប់ផ្តើម លោក ជារ ប៊ុនរិទ្ធ បានជម្រាបពីគោលបំណង នៃការចុះផ្សព្វផ្សាយអប់រំ

គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនូវចំនួនអ្នកបើកបរឲ្យស្របតាមផែនការសកម្មភាពការងាររបស់ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីចូលរួមផ្សព្វផ្សាយអប់រំទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ ដែលផ្តោតជាសំខាន់លើគ្រោះថ្នាក់ពេលធ្វើដំណើរ ពីកន្លែងធ្វើ

ការទៅផ្ទះ និងពីផ្ទះទៅកន្លែងធ្វើការរបស់កម្មករនិយោជិតផងដែរ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី លុយ ឈឹន បានធ្វើបទបង្ហាញនូវចំណុចមួយចំនួន ដែលផ្តោតទៅលើ៖ ការគោរពច្បាប់ចរាចរណ៍, ស្លាកសញ្ញាចរាចរណ៍, គំនូសសញ្ញាចរាចរណ៍, ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមានចំណុចផ្សេងៗជាច្រើនទៀតជាពិសេសលោក ក៏បានរំលែចផងដែរនូវ ពាក្យស្លោកថា " ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។ បន្ទាប់ពីបានធ្វើបទបង្ហាញចប់ លោកឧត្តមសេនីយ៍ត្រី បានបង្កើតជាសំនួរចំលើយដល់សិក្ខាកាម ដើម្បីវាស់នូវកម្រិតនៃការយល់ដឹងរបស់ពួកគាត់។



ការចូលរួមក្នុងកិច្ចប្រជុំរបស់អ្នកបើកបរយានយន្ត

ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង



អភិបាលរងស្រុកកំពង់ត្រឡាចអញ្ជើញឡើងមានមតិ និងផ្តាំផ្ញើដល់អ្នកបើកបរយានយន្ត

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិចំពោះអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅតាមបណ្តារោងចក្រដែលមានទីតាំងស្ថិតនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លុយ ឈិន អនុប្រធានក្រុមការងារ ស.ជ.ក និងជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីអភិបាលរងស្រុក អធិការស្រុក និងអ្នកបើកបរយានយន្តដឹកកម្មករ នៅ



ទិដ្ឋភាពចូលរួមរបស់អ្នកបើកបរក្នុងអង្គពិធី

ក្នុងរោងចក្រជាច្រើននាក់ទៀត។ នៅក្នុងការប្រជុំផ្សព្វផ្សាយនោះ លោកឧត្តមសេនីយ៍ត្រី លុយ ឈិន ក៏បានធ្វើបទបង្ហាញ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបទបង្ហាញនោះបានផ្តោតសំខាន់ទៅលើ៖ ការគោរពច្បាប់ចរាចរណ៍, ការយល់ដឹងអំពីស្លាកសញ្ញា

គ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកលោកបានបង្កើតជាសំនួរចម្លើយ ដើម្បីធ្វើការស្ទាបស្ទង់ នូវកម្រិតនៃការយល់ដឹងរបស់សិក្ខាកាម និងធ្វើឲ្យសិក្ខាកាមស្វែងយល់កាន់តែច្បាស់ក្នុងការការពារ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិត នៅកម្រិតមួយទាបដែលអាចទៅបាន។



វេទិកាសំនួរ-ចម្លើយ ទាក់ទងទៅនឹងការការពារកុំឲ្យទទួលរងគ្រោះថ្នាក់ដោយសារការបើកបរធ្វេសប្រហែស

ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ក្រុមការងារ ស.ជ.ក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីលុយ ឈិន អនុប្រធានក្រុមការងារ ស.ជ.ក និងជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោក ជាន់ ប៊ុនរិទ្ធ សមាជិក ក្រុមការងារ ស.ជ.ក និងជាប្រធានការិយាល័យគោលនយោបាយ និងមានការចូលរួម ពីអ្នកបើកបរយានយន្តដឹកកម្មករមួយចំនួនទៀត។ ក្នុងឱកាសនោះ លោក ជាន់ ប៊ុនរិទ្ធ បានជម្រាបពីគោលបំណងនៃការ ចុះផ្សព្វផ្សាយអប់រំ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនូវ ចំនួនអ្នកបើកបរ ឲ្យស្របតាមផែនការសកម្មភាពការងារ របស់ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីចូល



លោកឧត្តមសេនីយ៍ត្រី លុយ ឈិន អនុប្រធាន ស.ជ.ក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

រួមផ្សព្វផ្សាយអប់រំទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ការងារ ដែលផ្តោតជាសំខាន់គ្រោះថ្នាក់ពេលធ្វើដំណើរពិកនៃឆ្នេរធ្វើការទៅផ្ទះ និងពីផ្ទះទៅកន្លែងធ្វើការ របស់កម្មករនិយោជិត ឲ្យស្ថិតក្នុងកម្រិត អប្បបរមា។ បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី លុយ ឈិន បានធ្វើបទបង្ហាញនូវចំណុចមួយចំនួន ដែលផ្តោតទៅលើ៖ ច្បាប់ចរាចរណ៍, ស្លាកសញ្ញាចរាចរណ៍, គំនូសសញ្ញាចរាចរណ៍, ការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងមាន

ចំណុចផ្សេងៗជាច្រើនទៀត ជាពិសេសលោកក៏បានរំលឹកផងដែរ នូវពាក្យស្លោកថា "ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។



ការធ្វើបទបង្ហាញរបស់ លោក ជាន់ ប៊ុនរិទ្ធ



ការចូលរួមក្នុងកិច្ចប្រជុំរបស់អ្នកបើកបរយានយន្ត

ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ TAK FOOK (CAMBODIA) GARMENT LTD ខេត្តកំពង់ឆ្នាំង

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៤ ក្រុមការងារ ស.ជ.ក បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិ ដល់អ្នក បើកបរយានយន្តដឹកកម្មករនិយោជិត នៅ រោងចក្រ TAK FOOK (CAMBODIA) LTD មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិ លេខ៥ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី បុប្ផា ផានី សមាជិកាក្រុមការងារ



លោកស្រី បុប្ផា ផានី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ



ទិដ្ឋភាពចូលរួមរបស់អ្នកបើកបរក្នុងកិច្ចប្រជុំ

នេះ បេឡាជាតិរបបសន្តិសុខសង្គម បាន ជ្រើសរើសយករោងចក្រ TAK FOOK (CAMBODIA) LTD ដើម្បីធ្វើការផ្សព្វ ផ្សាយ និងស្រង់ស្ថិតិអ្នកបើកបរយានយន្ត ដឹកកម្មករនិយោជិត ឲ្យយល់ដឹងអំពីច្បាប់ ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ឲ្យ បានខ្ជាប់ខ្ជួន។ លោកស្រី បុប្ផា ផានី បាន ធ្វើបទបង្ហាញនូវចំណុចមួយចំនួន ដែលទាក់

សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំ ពារកម្មករនិយោជិតនិងជាអនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ ក្រុមការងារលេខាធិការដ្ឋាន និង មានការចូលរួមពី អ្នកបើកបរយានយន្ត ដឹកកម្មករនិយោជិត យ៉ាងច្រើនកុះករ។ ដោយមើលឃើញ អំពីស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ជា ពិសេសទៅលើកម្មករនិយោជិត។ ទើបថ្ងៃ



ការសាកសួរស្ទង់ចំណេះដឹងក្រោយពីធ្វើបទបង្ហាញ

ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងភ្ជាប់ នូវពាក្យស្លោករបស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹម សារថា "ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍"។

ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ជ.ក នៅរោងចក្រ KANDATEX KNIT INDUSTRIAL CO.,LTD នៅខេត្តកំពត



លោកឧត្តមសេនីយ៍ត្រី លុយ ឈិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ច្បាប់ចរាចរណ៍, ស្លាកសញ្ញាចរាចរណ៍, គំនូសសញ្ញាចរាចរណ៍, សិទ្ធិអាទិភាព, ការដឹកជញ្ជូនសំបុក, បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង, សុវត្ថិភាពក្នុងការបើកបរ, បើកបរត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសលោកបានរំលឹកនូវពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ នេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតនៅរោងចក្រ KANDATEX KNIT INDUSTRIAL CO.,LTD មានទីតាំងស្ថិត នៅស្រុកទឹកឈូ ខេត្តកំពត។ កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លុយ ឈិន អនុប្រធានក្រុមការងារ ស.ជ.ក និងជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកបើកបរយាន



លោកឧត្តមសេនីយ៍ត្រី លុយ ឈិន ផ្តល់ការណែនាំដល់អ្នកបើកបរ

យន្តដឹកកម្មករ។ នៅក្នុងការប្រជុំផ្សព្វផ្សាយនោះ លោកឧត្តមសេនីយ៍ត្រី លុយ ឈិន បានធ្វើបទបង្ហាញទៅ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបទបង្ហាញនោះបានផ្តោតសំខាន់ទៅលើ៖

"ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍" ផងដែរ។



ការចូលរួមរបស់អ្នកបើកបរ សន្តិសុខរោងចក្រ និងកម្មករក្នុងកិច្ចប្រជុំ

ការប្រជុំផ្សព្វផ្សាយអប់រំរបស់ក្រុមការងារ ស.ផ.ក នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ក្រុមការងារ ស.ផ.ក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និងស្រង់ស្ថិតិ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីលុយ ឈឺន អនុប្រធានក្រុមការងារ ស.ផ.ក និងជាអនុប្រធាន នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ,



ការចូលរួមជាអធិបតីរបស់ លោកឧត្តមសេនីយ៍ត្រី លុយ ឈឺន អនុប្រធាន ស.ផ.ក



លោក ជាវ ប៊ុនរិទ្ធ ផ្តល់ការណែនាំ ដល់អ្នកបើកបរយានយន្ត

លោក ជាវ ប៊ុនរិទ្ធ សមាជិក ក្រុមការងារ ស.ផ.ក និងជាប្រធានការិយាល័យគោលនយោបាយ និងមានការចូលរួមពីអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត មួយចំនួនទៀត។ លោក ជាវ ប៊ុនរិទ្ធ បានជម្រាបពីគោលបំណង នៃការចុះផ្សព្វផ្សាយអប់រំ គឺដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងនូវ

ចំនួនអ្នកបើកបរ ឲ្យស្របតាម ផែនការសកម្មភាពការងាររបស់ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីចូលរួមផ្សព្វផ្សាយអប់រំ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ ដែលផ្តោតជាសំខាន់លើគ្រោះថ្នាក់ ពេលធ្វើដំណើរពីកន្លែងធ្វើការទៅផ្ទះ និងពីផ្ទះទៅ

កន្លែងធ្វើការរបស់កម្មករនិយោជិតផងដែរ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី លុយ ឈឺន បានធ្វើបទបង្ហាញនូវចំណុចមួយចំនួន ដែលផ្តោតទៅលើ៖ ការគោរពច្បាប់ចរាចរណ៍, ស្លាកសញ្ញាចរាចរណ៍, គំនួសសញ្ញាចរាចរណ៍, ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមានចំណុចផ្សេងៗ ជាច្រើនទៀត ជាពិសេសលោកក៏បានរំលឹកផងដែរ នូវពាក្យស្លោកថា "ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។ បន្ទាប់ពីបានធ្វើបទបង្ហាញចប់លោកឧត្តមសេនីយ៍ត្រី លុយ ឈឺន បានបង្កើតជាសំនួរ ដើម្បីវាស់នូវកម្រិត នៃការយល់ដឹងរបស់អ្នកបើកបរយានយន្តឲ្យកាន់តែយល់ដឹងទ្វេដង។



ការចូលរួមរបស់អ្នកបើកបរយានយន្តប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង

សិក្ខាសាលាស្តីពីកិច្ចពិគ្រោះយោបល់ក្នុងការបង្កើតរបបធានារ៉ាប់រងសុខភាព

លោក អ៊ុក សមវិទ្យា នាយកបេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការបង្កើតរបបធានារ៉ាប់រងសុខភាព ដែលត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៤។ ពិធីបើកសិក្ខាសាលានេះធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នៅបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញជាអធិបតីក្នុងអង្គពិធី



ការអញ្ជើញធ្វើបទបង្ហាញដោយលោកនាយក ប.ស.ស

វិស័យសន្តិសុខសង្គម ដែលក្នុងនោះតម្រូវឱ្យមានការរៀបចំ ដំណើរការរបបធានារ៉ាប់រងសុខភាព ក្នុងគោលបំណងធានាសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

លោកនាយក ប.ស.ស បានសង្កត់

ធ្ងន់លើវិស័យសន្តិសុខសង្គម ដែលមានរបបធានារ៉ាប់រងសុខភាព បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សុខភាព, លើកកម្ពស់ផលិតភាព និងដើម្បីឱ្យមានកំណើនសេដ្ឋកិច្ចជាតិផងដែរ។ កត្តានេះទាមទារឱ្យមានការចូលរួមពីនិយោជក និងកម្មករនិយោជិត ក្នុងការបង់ភាគទានចូលក្នុងរបបធានារ៉ាប់រងសុខភាព ហើយអត្ថប្រយោជន៍ និងបានត្រលប់ទៅបងប្អូនដែលជាសមាជិករបស់ ប.ស.ស វិញនៅពេលដែលគាត់ទៅទទួលការព្យាបាល នៅមន្ទីរពេទ្យដែលទទួលស្គាល់ដោយ ប.ស.ស ហើយពួកគាត់មិនបានចំណាយក្នុងការព្យាបាលនោះទេ។ ដែលសកម្មភាពនេះស្របទៅនឹងពាក្យមួយឃ្លាពោលថា "អ្នកមានជួយអ្នកក្រ អ្នកមានសុខភាពល្អជួយអ្នកមានជំងឺ" ។



ទិដ្ឋភាពចូលរួមរបស់មន្ត្រី ប.ស.ស និងនិយោជក ឬអ្នកតំណាង

ដែលមានការចូលរួមពី តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសុខាភិបាល តំណាងអង្គការពលកម្មអន្តរជាតិ (ILO) តំណាងសហជីពមូលដ្ឋាន និងសិក្ខាកាមមកពីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានធ្វើបទបង្ហាញស្តីពីកាតព្វកិច្ចដែលខានមិនបានរបស់និយោជក និងកម្មករនិយោជិតផ្ទាល់ ដើម្បីចូលរួមក្នុង



ការមានមតិយោបល់របស់សិក្ខាកាម

ការប្រជុំផ្សព្វផ្សាយអប់រំស្តីពីគោលនយោបាយថ្មីៗ និងសេវានៃការផ្តល់ តាវកាលិកហានិភ័យការងារ



ទិដ្ឋភាពរួមនៃកិច្ចប្រជុំផ្សព្វផ្សាយដល់និយោជក ឬតំណាង



លោក ជារ ប៊ុនរិទ្ធ អញ្ជើញមានមតិណែនាំ



កាលពីថ្ងៃទី១៩-២៣ ខែឧសភា ឆ្នាំ ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំកិច្ចដំណើរការ នៃកម្មវិធីប្រជុំ ផ្សព្វផ្សាយស្តីពីគោលនយោបាយថ្មីៗ និង សេវានៃការផ្តល់តាវកាលិកហានិភ័យការងារ ដឹកនាំដោយ លោក ម៉េង ហុង នាយក រងបេឡាជាតិរបបសន្តិសុខសង្គម និងមាន ការចូលរួមដោយ លោក ជារ ប៊ុនរិទ្ធ ប្រធាន ការិយាល័យគោលនយោបាយ លោក កែវ ប៊ុនណា ប្រធានការិយាល័យតាវកាលិក

លោក ទត ប៉ូឡារី ប្រធានការិយាល័យ ធានារ៉ាប់រងសុខភាព ព្រមទាំងសិក្ខាកាម ដែលជានាយក ឬម្ចាស់សហគ្រាស គ្រឹះ- ស្ថាន និងអ្នកតំណាងជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះលោកនាយករង ក៏ដូចជា លោកប្រធានការិយាល័យ ទាំងបួននាក់ បានធ្វើបទបង្ហាញជូន ដល់សិក្ខាកាមទាំង មូលឲ្យបានយល់ និងជ្រាបច្បាស់នូវ គោលនយោបាយថ្មីៗមួយចំនួន ដែល ប.ស.ស បានបង្កើត និងដាក់ឲ្យអនុវត្តឲ្យ មានភាពរលូន និងប្រសិទ្ធភាពខ្ពស់។ ដោយឡែកការបម្រើសេវា នៃការផ្តល់ តាវកាលិកហានិភ័យការងារ គឺអង្គភាព បានយកចិត្តទុកដាក់អនុវត្តការងារ ដោយ ទទួលខុសត្រូវខ្ពស់ និងធ្វើការពន្លឿនសេវា សាធារណៈជូន ដល់សមាជិករបស់ខ្លួន តាមតម្រូវការ និងមានភាពរលូនទទួល បានលទ្ធផលជាទីមោទនៈ ទោះបីការផ្តល់ សេវាខ្លះជាកត្តាសត្យានុម័តក៏ដោយ។ ចុង បញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានជម្រាបជូន ដល់សិក្ខាកាម ឲ្យជ្រាបអំពីការដាក់ឲ្យ ដំណើរការ នៃរបបធានារ៉ាប់រងសុខភាព នឹងអនុវត្តនៅចុងឆ្នាំ២០១៤ និងរបបប្រាក់ សោធន សម្រាប់កម្មករនិយោជិត នៅឆ្នាំ ២០១៥ ខាងមុខ។



ការមានយោបល់របស់អ្នកតំណាងនិយោជក អំពីការប្រើប្រាស់សេវា ប.ស.ស

វគ្គបណ្តុះបណ្តាលស្តីពីរបបធានារ៉ាប់រងសុខភាពនៅសាធារណៈរដ្ឋកូរ៉េ

នៅចុងឆ្នាំ២០១៤នេះ បេឡាជាតិរបបសន្តិសុខសង្គម និងដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព ទើបបេឡាជាតិរបបសន្តិសុខសង្គមបានចាត់លោក ដូង សុខា ជាមន្ត្រីការិយាល័យធានារ៉ាប់រងសុខភាព និង កញ្ញា សុខ ពៅពិសី ជាបុគ្គលិកការិយាល័យធានារ៉ាប់រងសុខភាព ចូលរួមសិក្ខាសាលានៅសាធារណៈរដ្ឋកូរ៉េ ដែលបានរៀប



ការឡើងធ្វើបទបង្ហាញរបស់ កញ្ញា សុខ ពៅពិសី ក្នុងវគ្គបណ្តុះបណ្តាល



មានរបបធានារ៉ាប់រងសុខភាព និងប្រទេសមួយចំនួនពុំទាន់មានរបបធានារ៉ាប់រងសុខភាពនៅឡើយ។ គោលបំណងវគ្គនេះគឺដើម្បីធ្វើការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងជួយរកដំណោះស្រាយដើម្បីឱ្យបណ្តាប្រទេស ដែលពុំទាន់មានរបបធានារ៉ាប់រងសុខភាព អាចមានរបបនេះ នៅពេលអនាគតដូចបណ្តាប្រទេសផ្សេងៗទៀត។

ចំវគ្គបណ្តុះបណ្តាល ស្តីពីរបបធានារ៉ាប់រងសុខភាព ដែលចាប់ផ្តើមពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់ពីការគ្របដណ្តប់ នៃការថែទាំសុខភាពរបស់ប្រជាជនកូរ៉េ តាមរយៈការធានារ៉ាប់រងសុខភាពសង្គម។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៥ប្រទេស ក្នុងនោះមានប្រទេសមួយចំនួន



ទិដ្ឋភាពពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក



ការស្វែងយល់អំពីរបបធានារ៉ាប់រងសុខភាព របស់មន្ត្រី ប.ស.ស នៅប្រទេសកូរ៉េ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចាត់ឲ្យមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងរបបធានារ៉ាប់រងសុខភាព នៅសាធារណៈរដ្ឋកូរ៉េ ដែលមានបណ្តាប្រទេសចូលរួមចំនួន២០ គឺប្រទេស: Cambodia,

កាត ដែលប្រទេសនេះបានអនុវត្តទទួលបានជោគជ័យជាច្រើនឆ្នាំកន្លងមក។ ក្នុងចំណោមបណ្តាប្រទេសទាំង២០នេះ មានប្រទេសមួយចំនួនមិនទាន់បានបង្កើតរបបនេះនៅឡើយទេ ហើយមានប្រទេសខ្លះបាននឹងកំពុងសិក្សាស្រាវជ្រាវ។ ដោយឡែកប្រទេសកម្ពុជា បាននឹងកំពុងត្រៀម

ខ្លួន ដើម្បីដាក់ឲ្យដំណើរការដំបូងនូវរបបធានារ៉ាប់រងសុខភាព។ ហេតុផលនេះហើយបានជា ប.ស.ស ចាត់ឲ្យមន្ត្រីរបស់ខ្លួនចូលរួមវគ្គនេះ ដើម្បីស្វែងយល់ និងដកស្រង់នូវបទពិសោធន៍ល្អៗ សម្រាប់ជាគន្លឹះក្នុងការអនុវត្តរបបនេះឲ្យដំណើរការបានជោគជ័យនាពេលខាងមុខ។



ទិដ្ឋភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាល

Indonesia, Loa, Malaysia, Maldives, Mongolia, Nepal- Philippine, Taiwan, Thailand, Vietnam, Afghanistan, Iran, Yemen, Ethiopia, Rwanda, Sudan, Tanzania, Papua New Guinea, and China.

វគ្គបណ្តុះបណ្តាលមានគោលដៅសំខាន់ចង់ឲ្យប្រទេសនានា បានស្វែងយល់អំពីស្ថានភាពទូទៅ នៃសាធារណៈរដ្ឋកូរ៉េ ជាពិសេសផ្ដោតទៅលើរបបធានារ៉ាប់រងសុខ



កិច្ចពិភាក្សាជាក្រុមរបស់សិក្ខាកាមចូលរួម



ការថតរូបអនុស្សាវរីយ៍ក្រោយពីការបិទវគ្គបណ្តុះបណ្តាល

គ្រាប់ធញ្ញជាតិ ដែលមានអត្ថប្រយោជន៍ចំពោះសុខភាព



សណ្តែក និងគ្រាប់ក្រូចជាតិ: ផ្តល់ជាមធ្យមចំហុចសម្រាប់រាល់គ្នាជាមួយ ឲ្យគោលិតសាច់ដុំ និងសរសៃប្រសាទ ជំនួយការប្រយុទ្ធនឹងជំងឺរាល់ គ្រាប់ធញ្ញជាតិ ជួយជំនួយដល់ការប្រយុទ្ធនឹងជំងឺ ផ្សេងៗ ជាដើម។

ពោត: មានជីវជាតិអាហារច្រើន ដែលមានប្រយោជន៍ ដូចជាអាស៊ីត ខ្លាញ់មិនខ្លីកល្លសម្រាប់ស្រពះដូច និងសរសៃឈាម វិភាគ ៦ សម្រាប់ សរសៃប្រសាទ អាស៊ីតហ្វូលិក (folic acid) ល្អចំពោះការបង្កើតគោលិត និងគ្រាប់ឈាមព្រមទាំងការប្រយុទ្ធនឹងជំងឺ។ គ្រាប់ពោតនេះវាខ្លាំងជាងគ្រាប់ គ្រាប់មិនឲ្យគ្រឿងកូលេស្តេរ៉ូលកើនឡើងខ្ពស់ដល់ដំណើរ។



គ្រាប់លូ: គ្រាប់លូតូចៗមានកាល់ស្យូមច្រើនជាងគ្រាប់ដទៃទៀត ដល់ ១០ ដល់ ១០០ ដល់ ១០០០។ ការទទួលបាន គ្រាប់លូ ៥០ ក្រាមក្នុងមួយថ្ងៃ អាច ផ្តល់នូវបរិមាណកាល់ស្យូមគ្រប់គ្រាន់សម្រាប់ជួយឲ្យឆ្លើយតបចំពោះ

គ្រាប់ផ្កាឈូក: មានគុណប្រយោជន៍ដូចគ្នាដូចគ្នាដទៃទៀត។ ការទទួល បាន គ្រាប់ផ្កាឈូក ៣០ ក្រាមក្នុងមួយថ្ងៃ ផ្តល់វិភាគ ៤ គ្រាប់គ្រាន់សម្រាប់ រាល់គ្នា ដែលវិភាគ ៤ នេះមានក្នុងខ្លួនវាខ្លាំងដូចគ្នាដទៃទៀត។ វាជួយដល់ការ ការពារចាត់តាំង និងជួយបំប៉នសុខភាពស្រពះដូច។



របបអាហារទាំង



ជួយប្រឆាំងរោគចាញ់កំណើតចាញ់

រោគចាញ់កំណើតចាញ់ គឺជាជំងឺដែលកើតឡើងដោយសារតែការបំពានលើប្រព័ន្ធប្រពលនៃកូដូមីត ដែលអាចជំនួយក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាអាចបណ្តាលឱ្យមានការកើនឡើងនៃការបំពានលើប្រព័ន្ធប្រពល និងការកើនឡើងនៃការបំពានលើប្រព័ន្ធប្រពល។ វាអាចបណ្តាលឱ្យមានការកើនឡើងនៃការបំពានលើប្រព័ន្ធប្រពល និងការកើនឡើងនៃការបំពានលើប្រព័ន្ធប្រពល។



ទឹកដោះគោ : ជាម្ហូបអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។

កៅស៊ូក្រូម : ជួយកាត់បន្ថយការបំពានលើប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។



ទ្រីង : ទ្រីងមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។



ទ្រីង : ជាម្ហូបអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។



ល្អិត : ជាម្ហូបអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។

អង្ករស្រួច : ជាម្ហូបអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធប្រពល និងការកែលម្អប្រព័ន្ធប្រពល។



ទស្សនៈគួរពិចារណា

បើសិនជាអ្នកយល់ថា អ្វីមួយ
ត្រឹមត្រូវហើយ សូមអ្នកកុំខ្វល់ពី
សម្តីរបស់អ្នកដទៃ សូមអ្នកធ្វើ
ការឆ្ពោះទៅកាន់គោលដៅរបស់
អ្នកចុះ!!!

ជោគជ័យដ៏ធំបំផុតក្នុងជីវិត
មិនមែនស្ថិតលើ
ការមិនចេះបរាជ័យនោះទេ
ប៉ុន្តែស្ថិតលើការចេះក្រោកឡើង
រៀងរាល់ពេលដួល
ខ្មងដី

គំនិតចាត់ទុកជូនថា ចៅហ្វាយ
រឿងរកទោស
រៀបរយជូនថា កញ្ចប់នៃចិត្តប៉ុណ្ណោះ...

តន្ត្រីៈពាយ័ងក្នុងជីវិត
- កុំសន្យានៅពេលអ្នកសម្រេចចិត្ត
- កុំធ្វើយតបនៅពេលអ្នកខឹង
- កុំសម្រេចចិត្តនៅពេលអ្នកពិបាកចិត្ត


www.kummit.com

ផ្កាមួយទង ទោះបីអ្នកមិនសរសើរ
ចាករូប ក៏គ្មានរបស់វានៅតែរូបដដែល
ដូចគ្នា មិនទម្រើល្អដែលអ្នកបានធ្វើ ទោះបីមិន
មាននរណាម្នាក់ឃើញក៏ ចិត្តរបស់អ្នកបានឃើញរួចទៅហើយ ។

“សូមកុំបំភ្លាញអ្នកដទៃ ដើម្បីតែ
ជោគជ័យរបស់ខ្លួន ជោគជ័យ
ដែលទទួលបានពីការបំភ្លាញ
កេរ្តិ៍ជាជោគជ័យដែលគ្មានតម្លៃ
អ្វីទាល់តែសោះសម្រាប់ជីវិតនេះ”



ទូរស័ព្ទ: ១២៨៦ ក្រុមប្រចាំការ Hotline 24 ម៉ោង

ចាប់តាំងពីការដាក់ឱ្យដំណើរការ របប ធានារ៉ាប់រងហានិភ័យការងារ (គ្រោះថ្នាក់ការ ងារ)រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជិត ៦ឆ្នាំ ហើយដោយទទួលបានជោគជ័យគួរជា ទីមោទនៈ។ ទន្ទឹមនឹងភាពជោគជ័យនេះដែរ បេឡាជាតិរបបសន្តិសុខសង្គម បាននឹងកំពុង រៀបចំជាបណ្តើរៗ នូវការដាក់ឱ្យដំណើរការ របបធានារ៉ាប់រងសុខភាព ដែលជាជំហានទី ២ របស់ខ្លួន ដែលគម្រោងនឹងដាក់ឱ្យដំណើរ ការនៅពាក់កណ្តាលឆ្នាំ២០១៤នេះ និងដើម្បី រួមចំណែក ក្នុងការជំរុញឱ្យរបបធានារ៉ាប់រង សុខភាព ទទួលបានជោគជ័យ ដូចរបបធា នារ៉ាប់រងហានិភ័យការងារ ក្រុមការងារ Hotline ដែលជាផ្នែកមួយដ៏សំខាន់ នៃ ប.ស.ស បានត្រៀមខ្លួនរួចជាស្រេច ទាំង សមត្ថភាព និងជំនាញក្នុងការបម្រើសេវា របបធានារ៉ាប់រងសុខភាព ដែលនឹងមក ដល់នា ពេលដ៏ខ្លីខាងមុខនេះ ឲ្យមានប្រសិទ្ធ ភាព និងប្រកបដោយលទ្ធផលល្អប្រសើរ។ ភាពជោគជ័យនាពេលនេះ គឺ បានមកដោយ សារការខិតខំប្រឹងប្រែង ពីគ្រប់បណ្តាផ្នែក ទាំងអស់នៃ បេឡាជាតិរបបសន្តិសុខសង្គម

ក្នុងនោះក៏មានក្រុមការងារ HOTLINE នៃ ការិយាល័យគោលនយោបាយផងដែរ។ ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០១៤ ក្រុមការងារ HOTLINE បានអនុវត្តតួនាទីការ កិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធ ផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងនោះមាន ដូចជា៖បានធ្វើការសម្របសម្រួល និងទទួល ព័ត៌មានពីសមាជិក បេឡាជាតិរបបសន្តិសុខ សង្គម បានជាច្រើនលើក, ធ្វើការសម្រប សម្រួល សម្រាប់សេវាសង្គ្រោះបន្ទាន់ បាន ជាច្រើនដង, ទទួលព័ត៌មានករណីសន្លប់បាន ជាច្រើនករណី, និងធ្វើការសម្របសម្រួល

នូវបញ្ហាសមាជិកទទួលរង គ្រោះថ្នាក់រហូត ដល់ស្លាប់ បានមួយចំនួនទៀត។ ទន្ទឹមនឹងទទួលបានលទ្ធផលជាផ្លែផ្កាក្តី ក៏នៅមានបញ្ហាប្រឈម មួយចំនួនដែរ ដែល តម្រូវឱ្យក្រុមការងារ HOTLINE នៅតែខិត ខំប្រឹងប្រែងដោះស្រាយ រាល់ការប្រឈមនោះ ឲ្យមានភាពរលូន និងរហ័សទាន់ ពេលវេលា ដើម្បីបម្រើសេវាសាធារណៈ ជូនដល់សមា ជិក នៃបេឡាជាតិរបបសន្តិសុខសង្គម ឲ្យ បានល្អបន្ថែមទៀត។



សកម្មភាពទំនាក់ទំនងការងារ របស់អតិថិជនជាមួយក្រុមការងារ Hotline

សាលា ប.ស.ស តាមបណ្តាញរាជធានី-ខេត្ត

ទីស្នាក់ការកណ្តាល ប.ស.ស រាជធានីភ្នំពេញ

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៨៨២ ៤៣៤, ០២៣ ៩៩៨ ៤១៧
០២៣ ៩៩៨ ៤១៨, ០២៣ ៩៩៨ ៤១៩
ទូរសារ: ០២៣ ៨៨២ ៦២៣
គេហទំព័រ: www.nssf.gov.kh

សាលា ប.ស.ស ខេត្តសៀមរាប

អាសយដ្ឋាន: ផ្ទះលេខ២១០ ផ្លូវព្រះខ័ន ភូមិត្រពាំងសេះ
ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទដៃ: ០១២ ៤៦៩ ២៤៦, ០១៦ ៤៦៩ ២៤៦
ទូរស័ព្ទ: ០៦៣ ៩៦៥ ៩៣៤
គេហទំព័រ: www.nssf.gov.kh
E-mail: nssf_srp@nssf.gov.kh

សាលា ប.ស.ស ខេត្តកែប

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
ផ្លូវលេខ ៣៣A ឃុំកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
ទូរស័ព្ទ: ០១២ ៩៩៣ ៨៧៧, ០១២ ៦១០ ២២៩
E-mail: Panhasuon23@gmail.com

សាលា ប.ស.ស ខេត្តបន្ទាយមានជ័យ

អាសយដ្ឋាន: ភូមិតីឡម៉ែតលេខ៤ សង្កាត់ដូនរកក្តាល
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ: ០៥៤ ៩៧៦ ៤៤៩, ០៧៧ ៦៦៣ ២១៨
E-mail: nssf_bmc@nssf.gov.kh

សាលា ប.ស.ស ខេត្តកំពង់ស្ពឺ

អាសយដ្ឋាន: ផ្ទះលេខ ៣៦A ភូមិស្វាយជ្រំ ឃុំបែកចាន
ស្រុកបែកចាន ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ: ០២៥ ៦៨៨ ០០៩៧, ០៧៧ ៥៧០ ៩០៧
E-mail: nssf_ksp@nssf.gov.kh

សាលា ប.ស.ស ខេត្តកណ្តាល

អាសយដ្ឋាន: ផ្ទះលេខ០១ ផ្លូវ២០២ ភូមិដើមមៀន
ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្តកណ្តាល
ភូមិក្នុង ផ្លូវផ្សារព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល
ទូរស័ព្ទ: ០២៤ ៦៤០ ១៦៧៦, ០១២ ៨៥៤ ២២៦
E-mail: kandal_@nssf.gov.kh

សាលា ប.ស.ស ខេត្តព្រះសីហនុ

អាសយដ្ឋាន: ភូមិ០២ បូរីមណីដ្ឋានឆ្នេរអេម៉ារីអូ
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទូរស័ព្ទ: ០៣៤ ៩៣៤ ៦០៦, ០៧៧ ៦៦៣ ២១៥
E-mail: nssf_shv@nssf.gov.kh

សាលា ប.ស.ស ខេត្តកំពង់ធំ

អាសយដ្ឋាន: ភូមិទី៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ
ទូរស័ព្ទ: ០៦២ ២១០ ៤៦៣, ០៩២ ៧៤៧ ០៩៩
E-mail: kp_thom@nssf.gov.kh

សាលា ប.ស.ស ខេត្តស្វាយរៀង

អាសយដ្ឋាន: ផ្លូវជាតិលេខ១ ភូមិបារិតលើ សង្កាត់បារិត
ក្រុងបារិត ខេត្តស្វាយរៀង
ទូរស័ព្ទ: ០៤៤ ៧១៥ ៨៣១, ០៧៧ ៦៦៣ ២១៤
E-mail: nssf_svr@nssf.gov.kh

សាលា ប.ស.ស ខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្លូវជាតិលេខ៧ ភូមិ៤ សង្កាត់វាលវែង
ក្រុងកំពង់ចាម ខេត្តកំពង់ចាម
ទូរស័ព្ទ: ០៤២ ៦៥២ ១៩៩៩, ០៧៧ ៩៩០ ០៤៨
E-mail: nssf_kpc@nssf.gov.kh

សាលា ប.ស.ស ខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន: ផ្ទះលេខC495 ភូមិម៉ុងបារាំង សង្កាត់ប្តូរ
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ទូរស័ព្ទ: ០២៦ ៩៨៨ ៨៩១, ០៧៧ ៦៦៣ ២១៦
E-mail: nssf_kcn@nssf.gov.kh

សាលា ប.ស.ស ខេត្តក្រចេះ

អាសយដ្ឋាន: ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល
ក្រុងក្រចេះ ខេត្តក្រចេះ
ទូរស័ព្ទ: ០៩២ ៨៧៣ ០៥១, ០៧៧ ៥៧០ ៩០៤
E-mail: kratie_@nssf.gov.kh

សាខា ប.ស.ស ខេត្តតាកែវ

អាសយដ្ឋាន: ផ្លូវលេខ១០ ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ
ខេត្តតាកែវ
ទូរស័ព្ទ: ០៣២ ៦៤០ ២៤២៩
E-mail: takeo_@nssf.gov.kh

សាខា ប.ស.ស ខេត្តពោធិ៍សាត់

អាសយដ្ឋាន: ផ្ទះលេខ០០៧ ភូមិរ៉ា សង្កាត់ផ្ទះព្រៃ
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទូរស័ព្ទ: ០៥២ ៩៥១ ១២៣, ០៩២ ៧០៧ ៣៨៥
E-mail: nssf_ps@nssf.gov.kh

សាខា ប.ស.ស ខេត្តកំពត

អាសយដ្ឋាន: ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត
ខេត្តកំពត
ទូរស័ព្ទ: ០៣៣ ៨៣២ ១៣៣, ០១២ ៦២៣ ៣២២
E-mail: kompot@nssf.gov.kh

សាខា ប.ស.ស ខេត្តស្ទឹងត្រែង

អាសយដ្ឋាន: ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង
ទូរស័ព្ទ: ០១២ ៤០៥ ៤៥១, ០៩៨ ៩៦៨ ៤១៩
E-mail: nssf_st@nssf.gov.kh

សាខា ប.ស.ស ខេត្តកោះកុង

អាសយដ្ឋាន: ផ្ទះលេខ២២ ភូមិ៣ សង្កាត់ដងទង
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ទូរស័ព្ទ: ០៣៥ ២១០ ៤៩៩, ០៩៧ ៩៣៧ ៩០០៦
E-mail: sedtharaney@gmail.com

សាខា ប.ស.ស ខេត្តរតនគិរី

អាសយដ្ឋាន: ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង
ខេត្តរតនគិរី
ទូរស័ព្ទ: ០៩៧ ៩៦៦ ៧៦៦៦, ០១១ ៤៥១ ៧៧៧
E-mail: nssf_rkr@nssf.gov.kh

សាខា ប.ស.ស ខេត្តព្រៃវែង

អាសយដ្ឋាន: ផ្ទះលេខ១០៧ ភូមិលេខ៣ សង្កាត់កំពង់លាវ
ក្រុងព្រៃវែង ខេត្តព្រៃវែង
ទូរស័ព្ទ: ០៩២ ៧០៨ ៨០៣, ០៩៥ ៨៣៣ ៣០៥
E-mail: preyveng@nssf.gov.kh

សាខា ប.ស.ស ខេត្តព្រះវិហារ

អាសយដ្ឋាន: ភូមិកណ្តាល សង្កាត់កំពង់ប្រណាក
ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ទូរស័ព្ទ: ០៩៧ ៣៦៦ ៦០៦០, ០១២ ២៥៩ ២៥៨
E-mail: nssf_pvh@nssf.gov.kh

សាខា ប.ស.ស ខេត្តបាត់ដំបង

អាសយដ្ឋាន: ផ្ទះលេខ២៩ បូរីពោធិ៍វិជ្ជកម្មបាត់ដំបង
ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុមព្រៃវែង ខេត្តព្រៃវែង
ទូរស័ព្ទ: ០៥៣ ៩៣៥ ៣៣៦, ០៩៧ ៩៩៧ ២៨២៩
E-mail: battambang@nssf.gov.kh

សាខា ប.ស.ស ខេត្តមណ្ឌលគិរី

អាសយដ្ឋាន: ផ្លូវលេខ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ទូរស័ព្ទ: ០១២ ២០៥ ៧៥៦, ០៩៧ ៩៧១ ០០០២
E-mail: nssf_mkr@nssf.gov.kh

សាខា ប.ស.ស ខេត្តប៉ៃលិន

អាសយដ្ឋាន: ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
ខេត្តប៉ៃលិន
ទូរស័ព្ទ: ០៥៥ ៩៥០ ០០០, ០៨៨ ៨៦៨ ៣៦៨៦
E-mail: pailin@nssf.gov.kh

សាខា ប.ស.ស ខេត្តឧត្តរមានជ័យ

អាសយដ្ឋាន: ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង
ខេត្តឧត្តរមានជ័យ
ទូរស័ព្ទ: ០៩៧ ៥២៣ ៤៦៦៦
E-mail: nssf_omc@nssf.gov.kh

អាសយដ្ឋានមន្ទីរពេទ្យដែលជាដៃគូរបស់មេឡាជាតិរបបសន្តិសុខសង្គម ២៤ រាជធានី/ខេត្ត

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ទូរស័ព្ទទាន់ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានី/ខេត្ត
០១	មន្ទីរពេទ្យកាលម៉ែត	១១៩	០២៣ ៤២៦ ៩៤៨ ០២៣ ៧២៤ ៨៩១	០៩៧ ៦៨៧ ២៤២ ៦ (០៧៧ ៩៧៨ ៤៧៤ អេស៊ី)	ភ្នំពេញ
០២	មន្ទីរពេទ្យព្រះកុសុមៈ	១១៩	០១២ ៦៥៧ ៦៥៣ ០១៦ ៩០៩ ៧៧៤	០៩៧ ៦៨៧ ២៤២ ៩ (០១២ ៦៦៩ ៩៤៦ អេស៊ី)	
០៣	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	១១៩ ០៧៨ ៩៩៧ ៩៧៨	០២៣ ២១៧ ៧៦៤ ០១២ ៨៥៨ ១៨៤	០៩៧ ៦៨៧ ២៤២ ៧ (០១២ ៣០៥ ៣៧១ អេស៊ី)	
០៤	មន្ទីរពេទ្យព្រះអង្គឌួង	០១៦ ៥០៥ ៤៥៣	០១១ ៧៥៥ ១១៩ ០៧៧ ៥៥០ ០១៧		
០៥	មណ្ឌលសុខភាពទួលគោក	១១៩ ០១២ ៥១៩ ៩១៦	០១១ ៨៣៣ ៣៣៩ ០២៣ ៣៥១ ១៩៨		
០៦	មន្ទីរពេទ្យបង្អែក សម្តេចឪ	១១៩ ០៧៨ ៣៩៨ ៦៦៧	០១២ ៥៣២ ៨០៣ ០១២ ៨៦៤ ៥០៩		
០៧	មណ្ឌលសុខភាពទឹកថ្លា	១១៩ ០៧៧ ៧៩៧ ៩៦៧	០១៧ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨		
០៨	មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង	១១៩ ០១២ ៨៥៣ ០១៣	០១៧ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨	០៧៨ ៦១៥ ៩៨៩ ០១២ ៨៨៤ ៧៦៦	
០៩	មណ្ឌលសុខភាពស្ទឹងមានជ័យ	០១២ ៨៣៩ ១៦២	០១២ ៩៧១ ៤៧៦ ០១២ ៨៣៩ ១៦២	០៧៧ ៦៣៦ ៣៦០ (hip)	
១០	មន្ទីរពហុព្យាបាល និងសម្ភពសុខ លាភ មេត្រី	០១១ ៣៩៨ ៨៨៨	០២៣ ៦៦៦ ៦២៣ ៧ ០១២ ៦០៣ ១៣១		
១១	មន្ទីរសម្រាកព្យាបាលមូលមិត្ត	០៩៧ ៧៦៣ ៩០០ ៣	០១២ ៤៤៩ ៦០៨		
១២	មន្ទីរពេទ្យជ័យជំនះ	០១៥ ៥១៩ ១១៩	០១២ ៩១២ ៥២៣ ០៧៧ ៩៣៣ ៤៥៩	០៩៧ ៦៨៧ ២៤២ ៨	កណ្តាល
១៣	មណ្ឌលសុខភាពបែកបាន	០១២ ១៧៥ ៨២៨ ៥ ០៩៧ ៤៩៩ ៨៩៣ ៦	០១២ ៨៩៤ ២៦០ ០១២ ៥៧១ ៦៦៦	០៩៧ ២៩៩ ៦៦៦ ៩	
១៤	មន្ទីរពេទ្យបង្អែកអង្គស្នួល	០១២ ៥៨១ ៦៣៩	០១២ ៨៩៤ ២៦០ ០៦៩ ៧០៥ ៧៥៧		
១៥	មន្ទីរពេទ្យបង្អែកកោះធំ	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨ ០១៦ ៤៧១ ៨៨៧		
១៦	មន្ទីរពេទ្យបង្អែកស្រុកស្អាង	១១៩	០២៣ ៣៥១ ១៩៨		
១៧	មណ្ឌលសុខភាពព្រែកអញ្ចាញ		០១២ ៨៤០ ៥២០ ០១២ ៦៦៥ ០៣៩		
១៨	មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង	០៩៧ ៩៥៣ ៩៥២ ៥	០៩២ ៤០៧ ៨៦៨ ០១៧ ៥៥២ ៣២៣		
១៩	មណ្ឌលសុខភាពវិហារស្លឹក	០៧៧ ៩២៦ ៦៩២	០១២ ៨៣២ ៣៤៣ ០១២ ៤៩៥ ៩៨៣		
២០	មណ្ឌលសុខភាពសំរោងធំ	០៩៧ ៧៩៣ ៩៩៧ ៤			
២១	មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ	០១៦ ៦៩៦ ៤៨០	០២៥ ៩៨៧ ៣១៣ ០១៦ ៤៧១ ៨៨៧ ០៩៧ ៥៥៤ ៤៩៩ ៩	០៩៧ ៧៨៣ ៩៣៩ ១	
២២	មន្ទីរពេទ្យបង្អែកឧដុង្គ	០៧៨ ៨៩១ ៩១៣ ០១២ ៩១០ ០៦២	០១២ ៩៧៨ ៩២៥		ស្វាយរៀង
២៣	មន្ទីរពេទ្យបង្អែកស្វាយរៀង	០៤៤ ៩៤៥ ១១១	០១២ ៩៥៣ ៩៧៥	០៩៧ ៧៨៣ ៨៧៦ ៥	
២៤	មន្ទីរពេទ្យបង្អែកជីកូ	០១១ ៣៩៤ ១៧៨	០១២ ៨០៥ ២៣៦ ០១២ ៧៦១ ០៨៩		
២៥	មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង	០២៦ ៩៨៨ ១១១	០១៥ ២៥០ ១១១ ០១២ ៧០២ ២៥១		កំពង់ឆ្នាំង
២៦	មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច	០៨៥ ៥៨៧ ៧៥៧	០៨៥ ៥៨៧ ៧៩០ ០១២ ៤៥៧ ៣០៨	០៨៨ ៩៧២ ១០១ ៦	

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ទូរស័ព្ទទាត់ ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានីខេត្ត
២៧	មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ	០១៦ ៥២៦ ៥២០ ០៨៨ ៨៦០ ០០៣ ៩ ០១៦ ៦៨៦ ៨៤៣	០១២ ៧១២ ៦៤៦ ០១៦ ៧១២ ៦៤៦	០៨៨ ៩៧២ ១០១ ៤	ព្រះសីហនុ
២៨	មន្ទីរពេទ្យ CT (ខេត្តព្រះសីហនុ)		០៨១ ៨៨៦ ៦៦៦	០៨៩ ៨៨៦ ៦៦៦ ០៨៥ ៨៨៦ ៦៦៦	
២៩	មណ្ឌលសុខភាពវាលពេញ	០១៦ ៤៥២ ៧៦១	០១៦ ២៦៩ ៧៤៤ ០១២ ៩៨៣ ៦១២		
៣០	មណ្ឌលសុខភាពអន្តរាគមន៍		០១៥ ៤៥៤ ៥៦២		
៣១	មណ្ឌលសុខភាពរាម		០១៦ ៦២៥ ០១១		
៣២	មន្ទីរពេទ្យបង្អែកសៀមរាប	០១៦ ៨០០ ១១៩	០១២ ៩២៥ ០៦១	០៨៨ ៩៧២ ១០១ ២	សៀមរាប
៣៣	មន្ទីរពេទ្យបង្អែកប៉ោយប៉ែត (អូរជ្រៅ)	០១២ ៧៨៦ ២៨៦	០៨៩ ៨៣៧ ៦៣៧ ០១២ ៨៣៣ ១៥៩ ០៩៧ ៧២៦ ៦៤៣ ០	០៨៨ ៩៧២ ១០១ ៣	បន្ទាយមានជ័យ
៣៤	មន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា-ជប៉ុនមង្គលបុរី	០១២ ៩៣២ ៥២១	០១២ ៩២៣ ៣៥៤ ០៩៧ ៧៤០ ៥៤០ ១		
៣៥	មន្ទីរពេទ្យបង្អែកសេរីសោភ័ណ	០១២ ៩១០ ៤៦៧	០១២ ៨៥៤ ៩៨៣ ០១២ ៨៥៤ ៩៨៣		
៣៦	មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ	០១២ ៦៦៧ ៤៨៨ ០៨៨ ៧៧៤ ៤៧៨ ៨	០១២ ៧៦៥ ៥៨០ ០១៧ ៤២៣ ៥៤៨	០៩៣ ៨៧១ ០៤០	
៣៧	មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក	០៨៨ ៧៧៤ ៤៧១ ១ ០១១ ៦៦៩ ៤០៨	០៨៥ ៤១៤ ៨១៩	០១២ ៥២០ ៧៦៧	
៣៨	មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ	០៨៨ ៧៧៤ ៤៧០ ០	០១២ ៤៩៥ ៦៥០ ០១១ ៨៦២ ០៣៩	០១២ ៤៩៥ ៦៥០	កំពង់ចាម
៣៩	មន្ទីរពេទ្យបង្អែកស្រុកមេមត់	០៨៨ ៧៧៤ ៤៧២ ២	០១២ ៨៧៣ ១២៧		
៤០	មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម	០១២ ៨២៣ ៧០៩ ០៩២ ៩៥៧ ៨៧១	០៩២ ៩៣៩ ៤៨០ ០៩២ ៩១៧ ៣៨៨		
៤១	មន្ទីរពេទ្យបង្អែកព្រែកកក់ (ស្ទឹងត្រង់)	០១២ ៩០៤ ៣០៦ ០៩២ ៣២២ ៤១៣	០១២ ៤៩៥ ១៤៨ ០១១ ២៩៤ ៥៣២		
៤២	មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ	០១២ ៨២២ ៣៩១ ០១២ ៨២២ ៣៩១	០១២ ៩៣១ ៨៦៨ ០៧២ ២១០ ៣៩១ ០	០៩៧ ៧៩៧ ៨៩៩ ៩ ០៩៧ ៩៨៩ ៦៦៩ ១	
៤៣	មន្ទីរពេទ្យបង្អែក ស្រុកឆ្លូង	០១២ ៥០២ ៩០៣ ០១៧ ៩០៩ ៦៥៣	០១២ ៣៦៧ ៧០២		ក្រចេះ
៤៤	មន្ទីរពេទ្យបង្អែក ស្រុកស្នួល	០៩៧ ៧៥២ ៧៩៩ ៦ ០៩៧ ៦៥៩ ៧២៩ ៩	០៩៧ ៦៥៩ ៧២៩ ៩ ០៩៧ ៨០០ ៨៥៥ ៥		
៤៥	មន្ទីរពេទ្យបង្អែកអ្នកល្បឿង	០១២ ៧៧៥ ៣១៩	០១២ ៦៦០ ៨១៥		ព្រៃវែង
៤៦	មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង	០១២ ៦៥៨ ៣០៣ ០៩៧ ២៣៤ ១៧៨ ២	០៩៧ ៧៩៥ ៦៣៦ ០ ០១២ ៩២១ ២០០		
៤៧	មន្ទីរពេទ្យបង្អែកពារាំង	០១២ ៦៥៣ ៥៩៥ ០៩២ ៦៥៣ ៥៩៥	០៩២ ២២៣ ៦១៤ ០៤៣ ៦៩០ ០៩០ ៥		
៤៨	មណ្ឌលសុខភាពភ្នំពេញ	០១២ ៦៥៨ ៣០៣	០១២ ២៩៧ ៤៩១ ០១២ ៤៣៩ ៣៤៣		
៤៩	មន្ទីរពេទ្យបង្អែកស្រុកកំបាយមារ	០១២ ៦៩៣ ៩៤០	០៩៥ ៨៨១ ៧០៧ ០១២ ៥៨៨ ៤៩៥		
៥០	មន្ទីរពេទ្យបង្អែកបាទី	០១២ ៧២៤ ០៩៣ ០៩៧ ៦៤៧ ៤៣០ ៣	០៣២ ៦៩០ ១៩៣ ៩		តាកែវ
៥១	មន្ទីរពេទ្យខេត្តតាកែវ	០១២ ៩៣៥ ៨១៤	០១២ ១៧២ ៨៣៤ ៨ ០១១ ៩០៥ ០១៩		
៥២	មណ្ឌលសុខភាពត្រាំខ្នារ	០៨១ ៤៤៤ ១៧៤ ០១២ ៤២៤ ០៦៣	០៩៧ ៩៥៩ ៤៦៥ ៣ ០១២ ៧២៤ ០៩៣	០១២ ៩៤៤ ១៧៤	
៥៣	មន្ទីរពេទ្យភ្នំពេញតាកែវ		០១៦ ៩០៤ ៨៩០		

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទាត់ ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានីខេត្ត
៥៤	មន្ទីរពេទ្យបង្អែកខេត្តកំពត	០១២ ២៩៧ ២៦៨	០១២ ៣១៦ ១៣៥ ០១២ ៩៥៥ ៩៨៦		កំពត
៥៥	មន្ទីរពេទ្យបង្អែកកំពង់ត្រាច	០១២ ៧៣៣ ៤៦៨	០៩២ ៣៨៣ ៦៣២	០១២ ៧៣៣ ៤៦៨ ០៨៨ ៨៧៣ ២៤៦ ៨	
៥៦	មន្ទីរពេទ្យបង្អែកខេត្តកែប	០១២ ៩១២ ៣២០	០១២ ៨២៥ ២៧៧ ០១២ ៨២៥ ២៧៧		កែប
៥៧	មន្ទីរពេទ្យបង្អែកស្រែអំបិល	០១៦ ២២២ ១៨៦	០១៦៨៧៧ ០០៦		កោះកុង
៥៨	មន្ទីរពេទ្យបង្អែកខេត្តកោះកុង	០១៦ ៣០០ ១១៩	០១៦ ២០៤ ៨៨៧ ០៩៧ ៧៩៥ ៨៧៨ ៨		
៥៩	មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង	០១២ ២៦៩ ៣៨៨	០១២ ៨៣៣ ២៦១		បាត់ដំបង
៦០	មណ្ឌលសុខភាពត្រាង	០៩៥ ២២៨ ៨៩៣ ០៩៧ ៩១៤ ៥៨៧ ០	០១៧ ២៦៩ ៣៦៣		
៦១	មណ្ឌលសុខភាពស្តៅ	០១២ ៥៨១ ៦៥៤ ០៩២ ២៦៤ ១៦៣	០១២ ៦៧០ ៩៩៦		
៦២	មន្ទីរពេទ្យបង្អែកសំរោងល្វែង	០១២ ៩៧៤ ២២៣ ០៨៨ ៩១៨ ១០០ ៥	០១២ ៤៤៨ ១៩៦		
៦៣	មន្ទីរពេទ្យបង្អែកថ្មគោល	០៩២ ៧៨៦ ៣៤៦	០៩២ ៩០៣ ៤៩៤		
៦៤	មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន	០៩៧ ៦២៨ ៤៣៣ ៣	០៩៧ ៧៦៩ ៩៨៣ ៧		ប៉ៃលិន
៦៥	មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់	១៥៥២/ ០០១០	០១២ ៨២៨ ៤៦៦		ពោធិ៍សាត់
៦៦	មណ្ឌលសុខភាពឈើត្តិ	០៩២ ៣០៧ ២៧៨			
៦៧	មន្ទីរពេទ្យបង្អែកស្រុកក្រគរ	០៩២ ៨១១ ១៦១	០៩៧ ១២២ ២៣៤ ៤		
៦៨	មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ	០១២ ៨៥០ ៥៩០			
៦៩	មន្ទីរពេទ្យបារាយណ៍-សន្ទុក	០១២ ៩២៧ ១៤២ ០១២ ៧៨២ ៤១៧	០១២ ៨៦៧ ៥៧៣ ០១៧ ៥៥៩ ៣៨៧		កំពង់ធំ
៧០	មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ	០១៧ ៣៩៨ ៧៥០ ០១២ ៩៤៧ ៩៣២	០១២ ៩៤៧ ៩៣២ ០៩២ ៩៥៤ ៣៦៧		
៧១	មន្ទីរពេទ្យបង្អែកស្នោង	០១២ ៧៦៨ ៤៤៣ ០១២ ៧៩៤ ៣៤៩	០១២ ៧៩៤ ៣៤៩ ០៩២ ២៩១ ៩៥៩		
៧២	មន្ទីរពេទ្យខេត្តស្ទឹងត្រែង	០៩២ ៧៩៩ ៤៦៤ ០៨៨ ៨៨៤ ៩៤៨ ៣	០១២ ៩០៨ ៥៩០ ០៩៧ ៩៧៨ ០៨៧ ៨		ស្ទឹងត្រែង
៧៣	មន្ទីរពេទ្យខេត្តរតនគិរី	០១៧ ៩៣៦ ៩៤៥ ០១២ ៨៤០ ៨០៨ ០១៧ ៣៥៧ ៣២០	០១២ ៥០៥ ០០៨ ០១២ ៥២៨ ០០៨		រតនគិរី
៧៤	មន្ទីរពេទ្យបង្អែកសែនមនោរម្យ	០៩៧ ៧១២ ១៤៤ ៥ ០១២ ៩៦១ ៧៤៤	០៩៧ ៤៧៣ ៩៦៨ ៥ ០៨៨ ៩៩៨ ៦៥៦ ៦		មណ្ឌលគិរី
៧៥	មណ្ឌលសុខភាពអូរអាម	០៩៧ ៤៧៨ ៧៧៩ ៧	០១១ ៦០៧ ៧៨៣ ០៨៨ ៣៣២ ៩១១ ៨		
៧៦	មណ្ឌលសុខភាពកែវសីម៉ា	០៩៧ ៦៧៨ ៨៩៣ ៣	០១២ ២៦៦ ១៥២ ០៩៧ ៨៥០ ៤៧៦ ៥		
៧៧	មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ	០១២ ៧២៣ ១២១ ០៩២ ១៤១ ៨៣៥	០៧៨ ២២៩ ៧៩៧ ០៧៨ ៩៧៩ ៧២៩		ឧត្តរមានជ័យ
៧៨	មណ្ឌលសុខភាពអូរស្នាច់	០១១ ៧៣៦ ៨៨៦			
៧៩	មន្ទីរពេទ្យបង្អែកស្រុកអន្លងវែង	០៧៦ ៥២៦ ២៤៩១	០១១ ៦៧០ ១៧៤ ០៧៧ ៥០៥ ០៥៧		
៨០	មន្ទីរពេទ្យបង្អែក ១៦មករា	០១២ ៣៧១ ៦១៨	០១២ ៨៩២ ៩០៩ ០១២ ៤២៦ ៥១៩		ព្រះវិហារ
៨១	មណ្ឌលសុខភាពភ្នំដែក	០៩២ ២២៧ ៦១៦ ០៩៧ ៨២២ ២៦៦ ៤	០៩៧ ៣៩៤ ៤៦៦ ៩ ០៩២ ៩៥៦ ៥៦៩		
៨២	មណ្ឌលសុខភាពជាំក្សាន្ត		០១២ ៩៣៨ ១៥៩ ០៩៧ ៧៥២ ៧៧៧ ៣		
៨៣	មណ្ឌលសុខភាពស្រែអែម		០៩៩ ៣៥៨ ៤៤៧		



ក្រសួងព័ត៌មាន

MINISTRY OF INFORMATION

លេខ : ១០៤ ព.ម ប្រក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ប្រកាស
រដ្ឋមន្ត្រីក្រសួងព័ត៌មាន

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០១១៩៦/១២ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០៨៩៥/០៧ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៩៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧១/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន
- បានឃើញប្រកាសរបស់ក្រសួងព័ត៌មានលេខ២២៥ ព.ម.ប្រ.ក ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០០៩ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយ ព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាបាណ្ឌវការផ្សាយ
- យោងលិខិតរបស់លោក ជាវ ប៊ុនរិទ្ធ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ ស្តីពីសំណើសុំបន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ។

សម្រេច

- ប្រការ១ :** អនុញ្ញាតឱ្យព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " បន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយ ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាបាណ្ឌវការផ្សាយ ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
- ប្រការ២ :** រាល់ដំណើរការបោះពុម្ពផ្សាយត្រូវគោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវដាក់អាស័យដ្ឋានទីចាត់ការព្រឹត្តិបត្រ ឈ្មោះបាណ្ឌវការផ្សាយ និងឈ្មោះអាស័យដ្ឋានរោងពុម្ព នៅលើទំព័រព្រឹត្តិបត្ររបស់ខ្លួន ព្រមទាំងយកព្រឹត្តិបត្រ មួយចំនួនមកតម្កល់ទុកនៅនាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួង ព័ត៌មាន និងចំនួន ០២ ច្បាប់ តម្កល់ទុកនៅបណ្ណាល័យជាតិ ។
- ប្រការ៣ :** ក្នុងករណីប្រព្រឹត្តល្មើសដូចចែងក្នុងប្រការ១ និងប្រការ២ ខាងលើ សាមីខ្លួនត្រូវទទួលទោសតាមច្បាប់ជាធរមាន ។
- ប្រការ៤ :** ប្រកាសនេះមានប្រសិទ្ធភាពរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
- ប្រការ៥ :** អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងបាណ្ឌវការផ្សាយព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ត្រូវអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។



 រដ្ឋមន្ត្រី

 ហេង ណារ៉ុន

- ចម្លងជូន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមហាផ្ទៃ
 - ក្រសួងយុត្តិធម៌
 - គ្រប់សមាជិកអង្គការព័ត៌មានកម្ពុជា
 - វេជ្ជប្រឹក្សាជាតិព័ត៌មាន
 - សារព័ទ្ធដ
 - ឯកសារ - កាលប្បវត្តិ